

ឧបសម្ព័ន្ធ

នៃរបាយការណ៍ប្រចាំឆ្នាំ២០២០

របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍អភិបាលកិច្ចសាជីវកម្ម

ប្រចាំឆ្នាំ២០២០

ផ្នែកទី១. ភាគហ៊ុនិក

ក. រចនាសម្ព័ន្ធភាគហ៊ុនិក (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

១. ព័ត៌មានភាគហ៊ុនិក

បរិយាយ	សញ្ញាតិ	ប្រភេទភាគហ៊ុនិក	ចំនួនភាគហ៊ុនិក	ចំនួនមូលបត្រ	ភាគរយ
តិចជាង ៥%	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	៩៧៣	៤.០០០.៥៥៦	៤,៦៦%
		នីតិបុគ្គល	៦	៣.៣០១.១០៧	៣,៨៥%
	មិនមែនសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	៣៤៣	៥៣៤.៦៩១	០,៦២%
		នីតិបុគ្គល	៤	២.៤៥៦.៣១៤	២,៨៦%
ចាប់ពី ៥% ដល់តិចជាង ៣០%	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន
	មិនមែនសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	១	១១.១៥០.៣២៤	១៣,០០%
ចាប់ពី ៣០% ឡើងទៅ	សញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	១	៦៤.៣២៨.៩៧៥	៧៥,០០%
	មិនមែនសញ្ញាតិខ្មែរ	រូបវន្តបុគ្គល	គ្មាន	គ្មាន	គ្មាន
		នីតិបុគ្គល	គ្មាន	គ្មាន	គ្មាន

២. ភាគហ៊ុនិកជាអភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភាគហ៊ុនិក	ចំនួនភាគហ៊ុនិក	ចំនួនមូលបត្រ	ភាគរយ
អភិបាល	៧	៤០៥.៩៩៩	១៨,៩៣%
បុគ្គលិកជាន់ខ្ពស់	១៥	៤០៩.០០០	១៩,០៧%
និយោជិត	១៩៧	១.៣២៩.៣០០	៦១,៩៩%
សរុប	២១៩	២.១៤៤.២៩៩	១០០%

ខ. សិទ្ធិរបស់ភាគហ៊ុនិក និងការការពារសិទ្ធិរបស់ភាគហ៊ុនិក

១. សិទ្ធិរបស់ភាគហ៊ុនិក

ភាគហ៊ុនិករបស់ កសស មានសិទ្ធិដូចខាងក្រោម ៖

❖ ភាគហ៊ុនិកប្រភេទ “ក”

- សិទ្ធិបោះឆ្នោត ៖ ជាទូទៅភាគហ៊ុនិកប្រភេទ “ក” មិនមានសិទ្ធិបោះឆ្នោតឡើយ លើកលែងតែក្នុងករណីដែលមានកិច្ចប្រជុំសម្រេចលើបញ្ហាណាមួយ ដែលអាចប៉ះពាល់សិទ្ធិនិងផលប្រយោជន៍ នៃភាគហ៊ុនិកប្រភេទ “ក” ក្នុងនោះមានជាអាទិ៍ដូច ករណីខាងក្រោម ៖



- ការកាត់បន្ថយចំនួន ឬ ការរឹតត្បិតសិទ្ធិនៃភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនប្រភេទ “ក”
- ការស្នើរមបញ្ចូល ឬ ការបំបែក **កសស**
- ការសម្រេចឱ្យរំលាយ និងជម្រះបញ្ជី **កសស**

ក្នុងករណីនេះ ភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនប្រភេទ “ក” មានសិទ្ធិបោះឆ្នោតដោយ ១ (មួយ) ភាគហ៊ុន ស្មើនឹង ១ (មួយ) សំឡេង ។

- **សិទ្ធិទទួលបានព័ត៌មាន** ៖ ភាគហ៊ុននិកប្រភេទ “ក” មានសិទ្ធិទទួលបានព័ត៌មាន ដែលទាក់ទងនឹង **កសស** ស្របតាមច្បាប់ជាធរមាន ។
- **សិទ្ធិទទួលបានទ្រព្យ ដែលនៅសល់ពីការរំលាយ និងការជម្រះបញ្ជី** ៖ ភាគហ៊ុននិកដែលកាន់ភាគហ៊ុនប្រភេទ “ក” មានសិទ្ធិបរិមាណក្នុងការទទួលទ្រព្យសម្បត្តិរបស់ **កសស** ដែលនៅសល់បន្ទាប់ពីមានការរំលាយ និងការជម្រះបញ្ជី **កសស** មុនភាគហ៊ុននិកប្រភេទ “ខ” និង ប្រភេទ “គ” ដែលត្រូវបានកាន់កាប់គិតត្រឹមកាលបរិច្ឆេទនៃការរំលាយ និងការជម្រះបញ្ជី **កសស** ។

❖ **ភាគហ៊ុននិកប្រភេទ “ខ”**

- **សិទ្ធិបោះឆ្នោត** ៖ ភាគហ៊ុននិកប្រភេទ “ខ” មានសិទ្ធិបោះឆ្នោតពេញលេញដោយ ១ (មួយ) ភាគហ៊ុនស្មើនឹង ១ (មួយ) សំឡេង ។
- **សិទ្ធិទទួលបានភាគលាភ** ៖ ភាគហ៊ុននិកប្រភេទ “ខ” មានសិទ្ធិទទួលបានភាគលាភនៅក្នុងឆ្នាំសារពើពន្ធណាមួយ តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល **កសស** ។
- **សិទ្ធិទទួលបានព័ត៌មាន** ៖ ភាគហ៊ុននិកប្រភេទ “ខ” មានសិទ្ធិទទួលបានព័ត៌មានរបស់ **កសស** ស្របតាមច្បាប់ជាធរមាន ។
- **សិទ្ធិទទួលបានទ្រព្យដែលនៅសល់ពីការរំលាយ និងការជម្រះបញ្ជី** ៖ ភាគហ៊ុននិកប្រភេទ “ខ” ត្រូវទទួលទ្រព្យសម្បត្តិរបស់ **កសស** ដែលនៅសល់បន្ទាប់ពីមានការរំលាយ និងការជម្រះបញ្ជី **កសស** ប៉ុន្តែត្រូវគោរពតាមសិទ្ធិបរិមាណដែលបានផ្តល់ជូនភាគហ៊ុននិកប្រភេទ “ក” ។
- **សិទ្ធិបរិវត្តន៍** ៖ ភាគហ៊ុននិកប្រភេទ “ខ” មានសិទ្ធិបរិវត្តន៍ក្នុងការបំបែកភាគហ៊ុនរបស់ខ្លួនទៅជាភាគហ៊ុនប្រភេទ “គ” តាមសមាមាត្រមួយភាគហ៊ុនប្រភេទ “ខ” ទៅជាមួយភាគហ៊ុនប្រភេទ “គ” ដោយត្រូវគោរពលក្ខខណ្ឌដូចខាងក្រោម ៖
 - បន្ទាប់ពីផុតរយៈពេល ៣ (បី) ឆ្នាំ នៃការប្រកាស និងការធានាភាគលាភអប្បបរមាចំពោះភាគហ៊ុនប្រភេទ “គ” ។
 - **កសស** មិនមានភាគលាភអប្បបរមាត្រូវបានធានា ដែលមិនទាន់បានបែងចែករួច ។
 - ការធ្វើបរិវត្តន៍នៃភាគហ៊ុនប្រភេទ “ខ” នឹងមានអានុភាពនៅពេលមានការសម្រេចពីក្រុមប្រឹក្សាភិបាល **កសស** និងការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

❖ **ភាគហ៊ុននិកប្រភេទ “គ”**

- **សិទ្ធិបោះឆ្នោត** ៖ ភាគហ៊ុននិកប្រភេទ “គ” មានសិទ្ធិបោះឆ្នោតពេញលេញដោយ ១ (មួយ) ភាគហ៊ុនស្មើនឹង ១ (មួយ) សំឡេង។
- **សិទ្ធិទទួលបានភាគលាភ** ៖



- ភាគលាភដែលបែងចែកក្នុងចំណោមភាគហ៊ុនិកប្រភេទ “គ” ត្រូវបានប្រកាសដោយក្រុមប្រឹក្សាភិបាលរបស់ **កសស** ក្នុងឆ្នាំសារពើពន្ធ និងត្រូវអនុម័តដោយមហាសន្និបាតភាគហ៊ុនិក ។
- ការបែងចែកភាគលាភ អាចជាសាច់ប្រាក់ ឬ ជាភាគហ៊ុន ទៅតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល **កសស** និងទទួលការអនុម័តពីមហាសន្និបាតភាគហ៊ុនិក ហើយនឹងផ្តល់ជូនភាគហ៊ុនិក ដែលបានកាន់កាប់ភាគហ៊ុនមុនថ្ងៃអិចឌីវីឌិនដ៍ (Ex-Dividend Day) ។
- **សិទ្ធិទទួលព័ត៌មាន** ៖ ភាគហ៊ុនិកប្រភេទ “គ” មានសិទ្ធិទទួលបានព័ត៌មានរបស់ **កសស** ស្របតាមច្បាប់ជាធរមាន។
- **សិទ្ធិទទួលបានទ្រព្យដែលនៅសល់ពីការរំលាយ និងការជម្រះបញ្ជី** ៖ ភាគហ៊ុនិកប្រភេទ “គ” ត្រូវទទួលបានទ្រព្យសម្បត្តិរបស់ **កសស** ដែលនៅសល់បន្ទាប់ពីមានការរំលាយ និងការជម្រះបញ្ជី **កសស** ប៉ុន្តែត្រូវគោរពតាមសិទ្ធិបុរិមាដែលបានផ្តល់ជូនភាគហ៊ុនិកប្រភេទ “ក” និង ប្រភេទ “ខ” ។

២. ការការពារសិទ្ធិរបស់ភាគហ៊ុនិក និងការអនុវត្ត

សិទ្ធិរបស់ភាគហ៊ុនិក ត្រូវបានធានាដោយមហាសន្និបាតភាគហ៊ុនិក ដោយក្រុមប្រឹក្សាភិបាល និងដោយអគ្គនាយកដូចដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់ **កសស** ហើយភាគហ៊ុនិកមានសិទ្ធិទទួលព័ត៌មានស្មើគ្នា ក្នុងពេលតែមួយមិនថាភាគហ៊ុនិកកាន់កាប់ភាគហ៊ុនតិច ឬច្រើន ។ គ្រប់ភាគហ៊ុនិករបស់ **កសស** ទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ និងមានសិទ្ធិក្នុងការសួរទៅលើ លទ្ធផលប្រតិបត្តិការណ៍ ការអនុវត្តន៍និងផែនការអភិវឌ្ឍន៍នានារបស់កំពង់ផែ ។ លើសពីនេះ សមាជិកក្រុមប្រឹក្សាភិបាលក៏មានអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ដើម្បីការពារផលប្រយោជន៍ដល់ភាគហ៊ុនិកទាំងអស់ ។

៣. ការការពារសិទ្ធិរបស់ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនភាគតិច និងការអនុវត្ត

សិទ្ធិរបស់ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនតិច ក៏ត្រូវបានធានាដោយមហាសន្និបាតភាគហ៊ុនិក ដោយក្រុមប្រឹក្សាភិបាល និងដោយអគ្គនាយកដូចដែលមានចែងនៅក្នុងលក្ខន្តិកៈរបស់ **កសស** ហើយភាគហ៊ុនិកទាំងនោះមានសិទ្ធិទទួលបានព័ត៌មានស្មើគ្នា និងក្នុងពេលតែមួយមិនថាភាគហ៊ុនិកកាន់កាប់ភាគហ៊ុនតិច ឬច្រើន។ ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនភាគតិច ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ និងមានសិទ្ធិក្នុងការសួរទៅលើ លទ្ធផលប្រតិបត្តិការណ៍ ការអនុវត្តន៍និងផែនការអភិវឌ្ឍន៍នានារបស់កំពង់ផែ ។

គ. មហាសន្និបាតភាគហ៊ុនិក

១. នីតិវិធីនៃការរៀបចំមហាសន្និបាតភាគហ៊ុនិក និងការបោះឆ្នោត

នីតិវិធីនៃការរៀបចំមហាសន្និបាតភាគហ៊ុនិក

- មហាសន្និបាតភាគហ៊ុនិកត្រូវធ្វើឡើង ១ (មួយ) ឆ្នាំម្តង បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធស្របតាមកាលបរិច្ឆេទ និងរបៀបវារៈដែលត្រូវសម្រេចដោយក្រុមប្រឹក្សាភិបាល។
- មហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ អាចប្រព្រឹត្តទៅបានក្នុងករណីមានសេចក្តីស្នើសុំដោយភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនយ៉ាងតិចចំនួន ៥១% (ហាសិបមួយភាគរយ) នៃភាគហ៊ុនប្រភេទ “ខ” និងប្រភេទ “គ” ។
- សេចក្តីស្នើសុំកោះប្រជុំរបស់ភាគហ៊ុនិក ត្រូវផ្ញើជូនក្រុមប្រឹក្សាភិបាលយ៉ាងតិច ២១ (ម្ភៃមួយ) ថ្ងៃ មុនថ្ងៃប្រជុំ ដោយមានចុះហត្ថលេខា និងភ្ជាប់របៀបវារៈជាមួយផង។
- ប្រសិនបើមហាសន្និបាតភាគហ៊ុនិកពុំអាចប្រព្រឹត្តទៅបានតាមនីតិវិធីដូចចែងខាងលើ នោះសមាជិកណាម្នាក់របស់ក្រុមប្រឹក្សាភិបាល ឬភាគហ៊ុនិកណាម្នាក់ដែលមានសិទ្ធិបោះឆ្នោតក្នុងមហាសន្និបាតភាគហ៊ុនិក អាចស្នើសុំតុលាការឱ្យចាត់ចែងកោះប្រជុំមហាសន្និបាតភាគហ៊ុនិកតាមនីតិវិធីណាមួយដែលតុលាការពិចារណាលើព្រឹត្តិការណ៍សមស្រប។
- មហាសន្និបាតភាគហ៊ុនិក ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានក្រុមប្រឹក្សាភិបាល ឬអគ្គនាយក។ ក្នុងករណីប្រធានក្រុមប្រឹក្សាភិបាល ឬអគ្គនាយកអវត្តមាន នោះសមាជិកក្រុមប្រឹក្សាភិបាលដែលជាអាណត្តិគាហកៈតំណាងអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើជាអធិបតី។
- ប្រធានមហាសន្និបាតភាគហ៊ុនិក មានសិទ្ធិបោះឆ្នោតលុះត្រាតែបានទទួលការផ្ទេរសិទ្ធិពីភាគហ៊ុនិកណាម្នាក់ ឬខ្លួនជាភាគហ៊ុនិក។
- មហាសន្និបាតភាគហ៊ុនិក ត្រូវប្រព្រឹត្តទៅនៅទីស្នាក់ការចុះបញ្ជីរបស់ **កសស** ឬនៅទីកន្លែងផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់ដោយប្រធានក្រុមប្រឹក្សាភិបាល។
- សេចក្តីជូនដំណឹងពីមហាសន្និបាតភាគហ៊ុនិក ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងត្រូវផ្ញើទៅភាគហ៊ុនិកតាមរយៈលិខិត ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក ឬតាមគ្រប់មធ្យោបាយសមស្របណាមួយ ដោយមានបញ្ជាក់អំពីកាលបរិច្ឆេទ ពេលវេលា ទីកន្លែង និងរបៀបវារៈ។
- សេចក្តីជូនដំណឹងត្រូវផ្ញើទៅភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោត ទៅអភិបាលរបស់ **កសស** មិនលើសពី ២១ (ម្ភៃមួយ) ថ្ងៃ មុនកាលបរិច្ឆេទរបស់មហាសន្និបាតភាគហ៊ុនិក ។

នីតិវិធីនៃការរៀបចំការបោះឆ្នោត

ដំណើរការនៃការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ក្នុងមហាសន្និបាតភាគហ៊ុនិករបស់ **កសស** ត្រូវកំណត់ដូចខាងក្រោម ៖

ការចុះវត្តមានអង្គបោះឆ្នោត និងក្បុរមេ

- ការចុះវត្តមាន ធ្វើនៅពេលមហាសន្និបាតភាគហ៊ុនិក ដោយភ្ជាប់មកជាមួយនូវលិខិតអញ្ជើញ ឬលេខអត្តសញ្ញាណវិនិយោគិន។ ក្នុងករណីមានការផ្ទេរសិទ្ធិបោះឆ្នោត នោះអ្នកទទួលសិទ្ធិ

ត្រូវភ្ជាប់មកជា មួយនូវលិខិតផ្ទេរសិទ្ធិ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកទទួលសិទ្ធិ។

- អង្គបោះឆ្នោត គឺជាភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះភាគហ៊ុនិក នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ (កាលបរិច្ឆេទកំណត់ទុក)។
- ការបោះឆ្នោតអាចប្រព្រឹត្តទៅបាន លុះត្រាមានភ្លេងវត្តមានភាគហ៊ុនិក តំណាងអោយចំនួនភាគហ៊ុនលើសពីពាក់កណ្តាលនៃភាគហ៊ុនសរុប។

ការប្រគល់សិទ្ធិ

- ភាគហ៊ុនិក អាចប្រគល់សិទ្ធិអោយអ្នកតំណាងរបស់ខ្លួនចូលរួមបោះឆ្នោតជំនួសបាន។ ភាគហ៊ុនិកដែលប្រគល់សិទ្ធិអោយគេបោះឆ្នោតជំនួស មិនមានសិទ្ធិក្នុងការបោះឆ្នោតទៀតទេ។
- អ្នកទទួលសិទ្ធិ ពុំចាំបាច់ជាម្ចាស់ភាគហ៊ុនទេ។
- អ្នកទទួលសិទ្ធិ អាចទទួលបានការប្រគល់សិទ្ធិ ពីភាគហ៊ុនិកតែម្នាក់ប៉ុណ្ណោះ។
- លិខិតប្រគល់សិទ្ធិត្រូវផ្តល់ជូនមកគណៈកម្មការរៀបចំការបោះឆ្នោត អោយបានមុនពេលដំណើរការបោះឆ្នោត។ ការប្រគល់សិទ្ធិ ត្រូវប្រកាសជាសាធារណៈក្នុងមហាសន្និបាតភាគហ៊ុនិក។
- លិខិតប្រគល់សិទ្ធិ ត្រូវភ្ជាប់ជូនមកជាមួយនូវលិខិតអញ្ជើញ ។
- លិខិតប្រគល់សិទ្ធិ ត្រូវមានហត្ថលេខារបស់ភាគហ៊ុនិកប្រគល់សិទ្ធិ និងអ្នកទទួលសិទ្ធិ។

ការឃោសនាបោះឆ្នោត

- ការឃោសនាបោះឆ្នោតមានរយៈពេល ១០នាទី សម្រាប់បេក្ខជនដើម្បីបង្ហាញ និងណែនាំពីសមត្ថភាព បទពិសោធន៍ការងារ និងទិសដៅការងារ ។
- ការឃោសនា ត្រូវធ្វើឡើងនៅក្នុងមហាសន្និបាតក្រោមរូបភាពដោយផ្ទាល់មាត់ ឬ/និង ដោយបទបង្ហាញជាស្លាយ (Power Point Slide) ។
- គ្រប់រូបភាព និងសកម្មភាពឃោសនា មិនត្រូវមានការវាយប្រហាររិះគន់លើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ឬសកម្មភាពការងាររបស់បេក្ខជនដទៃឡើយ។ ក្នុងករណីមានការបំពាន គណៈកម្មការរៀបចំការបោះឆ្នោតមានសិទ្ធិបញ្ឈប់ការឃោសនារបស់បេក្ខជននោះភ្លាមៗ ។

ការិយាល័យបោះឆ្នោត និងបន្ទប់សម្ងាត់

- ការិយាល័យបោះឆ្នោត ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មការរៀបចំការបោះឆ្នោត។
- ការិយាល័យបោះឆ្នោត ត្រូវរៀបចំក្នុងសាលាមហាសន្និបាត។ ការិយាល័យបោះឆ្នោតត្រូវមានបន្ទប់សម្ងាត់តាមការចំណាត់ថ្នាក់សម្រាប់ភាគហ៊ុនិកចូលទៅបោះឆ្នោត។
- ការិយាល័យបោះឆ្នោត ត្រូវមានសមាជិកគណៈកម្មការយ៉ាងតិច ០៥ រូប រួមមានប្រធាន ០១ រូប និងសមាជិកយ៉ាងតិចចំនួន ០៤ រូប ។
- ប្រធានការិយាល័យបោះឆ្នោតទទួលពិនិត្យការងាររួម និងប្រកាសហៅឈ្មោះអ្នកបោះឆ្នោតតាមបញ្ជីចុះវត្តមាន។ សមាជិក ០២ រូប ទទួលបន្ទុកសណ្តាប់ធ្នាប់ខាងក្រៅការិយាល័យ និងចំនួន ០២ រូបទៀត ទទួលបន្ទុកសណ្តាប់ធ្នាប់ខាងក្នុងការិយាល័យ ។



របៀបនៃការបោះឆ្នោត

- របៀបនៃការបោះឆ្នោត ត្រូវធ្វើឡើងដោយការហៅឈ្មោះភាគហ៊ុននិក ដែលបានចុះបញ្ជីវត្តមាន ដោយក្នុងមួយលើកមានចំនួន ១០ រូប ។
- ប្រធានមហាសន្និបាត សមាជិកក្រុមប្រឹក្សាភិបាល បេក្ខជនឈរឈ្មោះ និងសមាជិកគណៈ កម្មការរៀបចំការបោះឆ្នោតទាំងអស់ ត្រូវបានអនុញ្ញាតអោយឡើងធ្វើការបោះឆ្នោតមុន។
- ភាគហ៊ុននិក ដែលអវត្តមានពេលប្រកាសហៅឈ្មោះ ត្រូវផ្តល់ឱកាសអោយឡើងបោះឆ្នោតបាន នៅពេលភាគហ៊ុននិករូបនោះមានវត្តមានពេលកំពុងបោះឆ្នោត និងមុនពេលប្រកាសបិទការិយា ល័យបោះឆ្នោតជាផ្លូវការ។
- ភាគហ៊ុននិកដែលត្រូវបានហៅឈ្មោះអោយឡើងទៅបោះឆ្នោត ត្រូវចូលទៅបន្ទប់សម្ងាត់បោះ ឆ្នោត ដើម្បីទម្លាក់បន្តបោះឆ្នោតគាំទ្របេក្ខជនឈរឈ្មោះដែលខ្លួនពេញចិត្តនៅក្នុងហិបឆ្នោត ដែលមានបិទឈ្មោះ និងរូបថតរបស់បេក្ខភាពជាអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន ។

ការបោះឆ្នោត

- ការបោះឆ្នោតជ្រើសតាំងជាអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯក ជនត្រូវប្រព្រឹត្តទៅដោយសេរី ជាសម្ងាត់ និងតម្លាភាព។
- ការបោះឆ្នោតជ្រើសតាំង ធ្វើឡើងតាមប្រព័ន្ធជាឯកត្តនាម ។
- ការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យធ្វើឡើងដោយភាគហ៊ុនិកសាធារណៈ និងភាគហ៊ុ និកឯកជន។
- ការបោះឆ្នោតជ្រើសតាំង អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ធ្វើឡើងដោយភាគ ហ៊ុនិកឯកជន តែប៉ុណ្ណោះ ដោយពុំអនុញ្ញាតអោយភាគហ៊ុនិកសាធារណៈចូលរួមបោះឆ្នោត ឡើយ។
- បេក្ខជនដែលបានឈរឈ្មោះហើយជាប់ឆ្នោត គឺជាបេក្ខជនដែលទទួលបានសំឡេងគាំទ្រ ច្រើនជាងគេ ។
- ការបោះឆ្នោតជ្រើសតាំងជាអភិបាលឯករាជ្យ និងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯក ជន ត្រូវធ្វើតែមួយលើក។
- គណៈកម្មការរៀបចំការបោះឆ្នោត មានសមត្ថកិច្ចដោះស្រាយបញ្ហានានាដែលកើតមាននៅ ពេលបោះឆ្នោត ឬនៅពេលរាប់សន្លឹកឆ្នោត។

បណ្តុះបណ្តាលការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល

- បណ្តុះបណ្តាលមាន ២ប្រភេទ ៖
- ពណ៌ខៀវ សម្រាប់ការបោះឆ្នោតជ្រើសតាំងអភិបាលឯករាជ្យ
- ពណ៌ក្រហម សម្រាប់ការបោះឆ្នោតជ្រើសតាំងអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯក ជន ។



- បណ្ណបោះឆ្នោតនឹងត្រូវផ្តល់ជូននៅពេលដែលភាគហ៊ុនិក ឬអ្នកផ្ទេរសិទ្ធិចុះវត្តមាន។ បណ្ណបោះឆ្នោតមានបញ្ជាក់ពីលេខអត្តសញ្ញាណវិនិយោគិន និងចំនួនភាគហ៊ុនដែលភាគហ៊ុនិកកាន់កាប់ ។
- ភាគហ៊ុនិកត្រូវទម្លាក់បណ្ណបោះឆ្នោត ទៅក្នុងហិបឆ្នោតអោយបានត្រឹមត្រូវ តាមពណ៌នៃបណ្ណបោះឆ្នោត។ ការទម្លាក់បណ្ណបោះឆ្នោតខុសហិបឆ្នោត ឬគូសលើបណ្ណបោះឆ្នោត ឬសរសេរបន្ថែមដោយអ្នកបោះឆ្នោត ត្រូវចាត់ទុកជាបណ្ណបោះឆ្នោតតិចតួចការ ។
- ភាគហ៊ុនិក អាចសុំជំនួយពីគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីណែនាំពីរបៀបបោះឆ្នោតអោយបានត្រឹមត្រូវ ។
- ការរាប់ និងការបូកសរុបលទ្ធផលបោះឆ្នោត ត្រូវធ្វើតាមប្រព័ន្ធព័ត៌មានវិទ្យា (កុំព្យូទ័រ) ។
- ប្រធានការិយាល័យបោះឆ្នោតត្រូវពិនិត្យ និងលើកបង្ហាញបណ្ណបោះឆ្នោត ហើយសមាជិក ០២ រូប ត្រូវកត់ត្រាតាមប្រព័ន្ធកុំព្យូទ័រ និង ០២ រូបទៀត ត្រូវរៀបបណ្ណបោះឆ្នោតតាមពន្លកនូវបណ្ណបោះឆ្នោតបានការ និងមិនបានការ ។
- លទ្ធផលនៃការបោះឆ្នោតត្រូវប្រកាសដោយប្រធានមហាសន្និបាតភាគហ៊ុនិក។

ការប្តឹងតវ៉ាចំពោះលទ្ធផលបោះឆ្នោត

- គណៈកម្មការរៀបចំការបោះឆ្នោត មានសមត្ថកិច្ចដោះស្រាយបញ្ហានានាដែលកើតមាននៅក្រោយពេលបោះឆ្នោត ។
- បេក្ខជនដែលឈរឈ្មោះបោះឆ្នោត មានសិទ្ធិប្តឹងតវ៉ាចំពោះលទ្ធផលបោះឆ្នោតបាននៅចំពោះមុខគណៈកម្មការរៀបចំការបោះឆ្នោត ។

២. ព័ត៌មានមហាសន្និបាតភាគហ៊ុនិក

ល.រ	កាលបរិច្ឆេទ	ប្រភេទកិច្ចប្រជុំ	ក្រុមនៃកិច្ចប្រជុំ	របៀបវារៈ	សេចក្តីសម្រេច
១	៥-មិថុនា-២០២០	សាមញ្ញ	៨០,៨៩៦,៦២០ ភាគហ៊ុន ស្មើនឹង ៩៤.៣២% នៃចំនួនភាគហ៊ុនសរុប	- របាយការណ៍លទ្ធផលអាជីវកម្ម-សេវាកម្ម ឆ្នាំ២០១៩ - របាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ធ្នូ ២០១៩ (បានធ្វើសវនកម្ម) - ទិសដៅការងារឆ្នាំ២០២០ - វិធានការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ (Covid-19)	- ការអនុម័តការបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ឆ្នាំ ២០១៩ - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ (Record date) គឺនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។



២៥. ការបែងចែកភាគលាភ

១. គោលនយោបាយបែងចែកភាគលាភ

ដើម្បីជាការលើកទឹកចិត្តដល់វិនិយោគិន ក្រុមប្រឹក្សាភិបាលបានអនុម័តគោលនយោបាយភាគលាភ ដែលមានការធានាទិន្នផលភាគលាភអប្បបរមាប្រចាំឆ្នាំស្មើនឹងចំនួន ៥% នៃទំហំវិនិយោគ ដោយគិតតាមថ្លៃបោះផ្សាយលក់មូលបត្រ (IPO) សម្រាប់រយៈពេល ៣ឆ្នាំ បន្ទាប់ពីការចុះបញ្ជីលក់លើផ្សារមូលបត្រកម្ពុជា។ ការធានាទិន្នផលភាគលាភអប្បបរមាស្មើនឹងចំនួន ៥% នេះ គឺនឹងផ្តល់ជូនចំពោះមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតប្រភេទ “គ” តែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ” និងមូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក” មិនទទួលបានការធានាភាគលាភទេ។

ក្រោយពីផុតការធានារយៈពេល ៣ឆ្នាំ រួចមក ការបែងចែកភាគលាភត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាភិបាល ហើយដាក់អោយមហាសន្និបាតភាគហ៊ុនិកធ្វើការសម្រេច។

២. ព័ត៌មានអំពីការបែងចែកភាគលាភក្នុងរយៈពេល ៣ (បី) ឆ្នាំចុងក្រោយ

ល.រ	ពិពណ៌នាលម្អិតអំពីការបែងចែកភាគលាភ	២០១៩	២០១៨	២០១៧
១	កាលបរិច្ឆេទប្រកាសបែងចែកភាគលាភ	៥ មិថុនា ២០២០	១២ មេសា ២០១៩	០៣ កក្កដា ២០១៨
២	កាលបរិច្ឆេទកំណត់ទុក	១០ មិថុនា ២០២០	០៣ ឧសភា ២០១៩	១៨ កក្កដា ២០១៨
៣	កាលបរិច្ឆេទទូទាត់ភាគលាភ	២២ មិថុនា ២០២០	១០ ឧសភា ២០១៩	០១ សីហា ២០១៨

ផ្នែកទី២. ក្រុមប្រឹក្សាភិបាល

ក. ក្រុមប្រឹក្សាភិបាល

១- សមាសភាពក្រុមប្រឹក្សាភិបាល

ល.រ	ឈ្មោះអភិបាល	តំណែង	កាលបរិច្ឆេទក្លាយជាអភិបាល	កាលបរិច្ឆេទបញ្ចប់អាណត្តិបច្ចុប្បន្ន
១	ឯ.ឧ លូ គឹមឈន់	ប្រធាន	២៥ មិថុនា ២០១៨	២៤ មិថុនា ២០២១
២	ឯ.ឧ ស៊ុយ សាន	សមាជិក	២៥ មិថុនា ២០១៨	២៤ មិថុនា ២០២១
៣	ឯ.ឧ ផាន់ផល្លា	សមាជិក	២៥ មិថុនា ២០១៨	២៤ មិថុនា ២០២១
៤	ឯ.ឧ សុខ សុភ័ក្ត្រ	សមាជិក	២៥ មិថុនា ២០១៨	២៤ មិថុនា ២០២១
៥	លោក ហ៊ុន មុន្នីវណ្ណ	សមាជិក	២៥ មិថុនា ២០១៨	២៤ មិថុនា ២០២១
៦	លោក Hidetoshi KUME	សមាជិក	២៥ មិថុនា ២០១៨	២៤ មិថុនា ២០២១
៧	លោក លូ លីខេង	សមាជិក	២៥ មិថុនា ២០១៨	២៤ មិថុនា ២០២១

២ - ជីវប្រវត្តិសង្ខេបរបស់អភិបាល



ឯកឧត្តម លូ គីមឈន់

ប្រធានអគ្គនាយក

**ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គ
នាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**

ឯកឧត្តម កើតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៥៦ សញ្ជាតិ ខ្មែរ ទីកន្លែងកំណើត ភូមិព្រែកពោធិ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

➢ **ប្រវត្តិនៃការសិក្សា**

នៅឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៦ ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញសំណង់ក្នុងទឹក និងកំពង់ផែ នៅប្រទេសសូវៀត។ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញពាណិជ្ជសាស្ត្រ នៅសាកលវិទ្យាល័យជាតិត្រប់គ្រង ប្រទេសកម្ពុជា។ ហើយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ឯកឧត្តមបានបញ្ចប់ថ្នាក់បណ្ឌិត លើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ប្រទេសកម្ពុជា។

➢ **បទពិសោធន៍ការងារ**

ឯកឧត្តមបានចូលបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងអំឡុងឆ្នាំ ១៩៨៦ មានតួនាទីជាបុគ្គលិកវិស្វកម្មសំណង់ នៃនាយកដ្ឋានបច្ចេកទេសសម្ភារៈសំណង់។ ហើយនៅឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩២ ឯកឧត្តមមានតួនាទីជាអនុប្រធានកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនៅឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៩ ឯកឧត្តមមានតួនាទីជាប្រធានកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នៅក្នុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៨ ឯកឧត្តមទទួលបានតួនាទីជាប្រធានអគ្គនាយកកំពង់ផែក្រុងព្រះសីហនុ និងចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ឯកឧត្តមជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។



ឯកឧត្តម ស៊ីម សាន

សមាជិកក្រុមប្រឹក្សាភិបាល

កំណាងក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តម កើតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៥៨ សញ្ជាតិ ខ្មែរ ទីកន្លែងកំណើត ភូមិបំណក់ ឃុំឈើគុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។

➢ **ប្រវត្តិនៃការសិក្សា**

នៅឆ្នាំ១៩៩៤ ឯកឧត្តមបានបញ្ចប់ថ្នាក់បណ្ឌិត លើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ។

➢ **បទពិសោធន៍ការងារ**

នៅក្នុងអំឡុងឆ្នាំ ១៩៧៩ ដល់ ឆ្នាំ១៩៨១ ឯកឧត្តមបានចូលបម្រើការងារនៅសាលាខេត្តពោធិសាត់ ដែលមានតួនាទីគ្រប់គ្រងរដ្ឋបាល ហើយនៅឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៩៤ ឯកឧត្តមមានតួនាទីជាអនុប្រធានគណៈកម្មាធិការផែនការ ខេត្តពោធិសាត់។ នៅឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ ឯកឧត្តមមានតួនាទីជាជំនួយការ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយនៅឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ឯកឧត្តមទទួលបានតួនាទីជាអភិបាលរងខេត្តសៀមរាប។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ ឯកឧត្តមបានចូលបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន មានតួនាទីជានាយកឧទ្ធកាល័យ។ នៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ឯកឧត្តមទទួលបានតួនាទីជាជំនួយការទេសរដ្ឋមន្ត្រី។ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ឯកឧត្តមមានតួនាទីជានាយកឧទ្ធកាល័យក្រសួងពាណិជ្ជកម្ម ហើយចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន ឯកឧត្តមទទួលបានតួនាទីជាអនុរដ្ឋលេខាធិការ និងជានាយកឧទ្ធកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន ។



ឯកឧត្តម ជាន់ ផល្លា
សមាជិកក្រុមប្រឹក្សាភិបាល
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តម កើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧៣ សញ្ជាតិ ខ្មែរ ។

➢ **ប្រវត្តិនៃការសិក្សា**

នៅឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៦ ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លើជំនាញរដ្ឋបាលពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Hawaii Pacific សហរដ្ឋអាមេរិក។ ឆ្នាំ១៩៩៩ ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី ។ ហើយនៅឆ្នាំ២០០៣ ឯកឧត្តមបានបញ្ចប់ថ្នាក់បណ្ឌិត លើជំនាញសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Wollongong ប្រទេសអូស្ត្រាលី។

➢ **បទពិសោធន៍ការងារ**

ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ឯកឧត្តមមានតួនាទីជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ឯកឧត្តមមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន ឯកឧត្តមទទួលបានតួនាទីជាអនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។



ឯកឧត្តម សុខ សុភ័ក្ត្រ
សមាជិកក្រុមប្រឹក្សាភិបាល
តំណាងក្រសួងពាណិជ្ជកម្ម

ឯកឧត្តម កើតនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៨ សញ្ជាតិ ខ្មែរ ។

➢ **ប្រវត្តិនៃការសិក្សា**

នៅឆ្នាំ១៩៨៦ ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររង លើជំនាញបច្ចេកទេសអគ្គិសនី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩២ ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លើជំនាញសេដ្ឋកិច្ច នៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩៧ ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ London ប្រទេសអង់គ្លេស ហើយនៅឆ្នាំ២០០០ ឯកឧត្តមបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យ Saitama ប្រទេសជប៉ុន ។

➢ **បទពិសោធន៍ការងារ**

ក្នុងអំឡុងឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨២ ឯកឧត្តមបានចូលបម្រើការងារនៅអាជ្ញាធរអគ្គិសនីខេត្តកោះកុង ទទួលបន្ទុកជាប្រធានអាជ្ញាធរអគ្គិសនីខេត្ត។ នៅចុងឆ្នាំ១៩៩២ ឯកឧត្តមបានផ្លាស់មកបម្រើការងារនៅក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកជាសមាជិកក្រុមជំនួយការនៃរដ្ឋមន្ត្រី។ នៅក្នុងឆ្នាំ១៩៩៩ ឯកឧត្តមត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអាស៊ាន និងអង្គការអន្តរជាតិ ហើយមានតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិកក្រុមអ្នកចរចាពាណិជ្ជកម្ម សម្រាប់ការធ្វើសមាហរណកម្មកម្ពុជានៅក្នុងក្របខ័ណ្ឌអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូកមួយ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ ឯកឧត្តមមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងពាណិជ្ជកម្ម។ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៤ ឯកឧត្តមទទួលបានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ឯកឧត្តមមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ឯកឧត្តមទទួលបានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចាប់ពីឆ្នាំ២០១៨ មកដល់បន្តបន្ទ ឯកឧត្តមទទួលបានតួនាទីជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកលើប្រតិបត្តិការ និងការកែទម្រង់របស់អគ្គនាយកដ្ឋានគាំទ្រសេវាពាណិជ្ជកម្ម និងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ។





លោក ហ៊ុន បុន្នីវណ្ណ អភិបាលឯករាជ្យ

លោក ហ៊ុន បុន្នីវណ្ណ កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៣ សញ្ជាតិ ខ្មែរ ទីកន្លែងកំណើត ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ។

➢ ប្រវត្តិនៃការសិក្សា

នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង លើជំនាញគណនេយ្យនៅ សាកលវិទ្យាល័យ វេទមហាតសី ប្រទេសកម្ពុជា។ ពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន លោកកំពុងបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញគ្រប់គ្រងអាជីវកម្មតាមអនឡាញ នៅសាកលវិទ្យាល័យក្រុងឡុងដ៍ ចក្រភព អង់គ្លេស ។

➢ បទពិសោធន៍ការងារ

ក្នុងអំឡុងឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩២ លោកបានចូលបម្រើការងារនៅអង្គភាពនយោបាយ T88 កង ប្រដាប់អាវុធនៃកម្ពុជា មានតួនាទីជាជំនួយការប្រធានអង្គភាព។ ឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០០ លោកជា សវនករ ជាន់ខ្ពស់នៃ Ernst & Young រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ លោកជាប្រធាន ហិរញ្ញវត្ថុនៃសិប្បករអង្គរ ខ្ន.,អិលធីឌី., ហើយក្នុងឆ្នាំ២០០៣ លោកទទួលបានតួនាទីជាក្រុមប្រឹក្សាភិបាលសិប្ប ករអង្គរ ខ្ន.,អិលធីឌី., តំណាងឱ្យបុគ្គលិក។ នៅក្នុងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ លោកជាអភិបាលឯករាជ្យ និង ជាប្រធានគណៈកម្មាធិការសវនកម្មនៃស្ថាបនា លីមីតធីត ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ លោកមានតួនាទីជា ប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្មនៃស្ថាបនា លីមីតធីត។ នៅខែសីហា ឆ្នាំ២០០៨ ដល់ ខែធ្នូ ឆ្នាំ២០១១ លោកមានតួនាទីជាប្រធានចាត់ការទូទៅនៃកសិកររីករាយ ខ្ន.,អិលធីឌី.,។ ហើយនៅឆ្នាំ ២០១១ ដល់ឆ្នាំ២០១៣ លោកជាក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា (YEAC)។ ខែ មិថុនា ឆ្នាំ២០១១ ដល់បច្ចុប្បន្ន លោកជាអនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប និងខេត្តមានជ័យ (SROCC)។ នៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ លោកជាប្រធានសមាគមអតីតនិស្សិត IATSS កម្ពុជា (CIAA)។ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន លោកជាអនុប្រធាន និងក្រុមប្រឹក្សានៃក្លឹបវិនិយោគិនកម្ពុជា (CIC Investment Plc.) ហើយលោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃមេហ្គា លីស៊ីង ភីអិលស៊ី ផងដែរ។ រហូតដល់ឆ្នាំ២០១៤ លោកមានតួនាទីជានាយកប្រតិបត្តិ នៃអចលនទ្រព្យសកម្មប្រទេសកម្ពុជា ខ្ន.,អិលធីឌី។ នៅឆ្នាំ២០១៦ លោក ជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការសវនកម្មនៃធនាគារស្ថាបនា ភីអិលស៊ី ហើយពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន លោកជាមាជិកវិទ្យាស្ថានអូស្ត្រាលី នៃនាយកក្រុមហ៊ុន (AICD) និងជាប្រធានគណៈកម្មការសវន កម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។



លោក Hidetoshi KUME

អភិបាលមិនប្រតិបត្តិ

តំណាងភាគហ៊ុនិកឯកជន

លោក Hidetoshi KUME កើតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៥ សញ្ជាតិ ជប៉ុន ។

➢ **ប្រវត្តិនៃការសិក្សា**

នៅឆ្នាំ១៩៨០ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Kyusgshu លើជំនាញវិស្វកម្មប្រតិកម្មប្រព័ន្ធទឹកកខ្វក់។ នាឆ្នាំ១៩៨២ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Kyusgshu លើជំនាញវិស្វកម្មប្រតិកម្មប្រព័ន្ធទឹកកខ្វក់ ប្រទេសជប៉ុន ។

➢ **បទពិសោធន៍ការងារ**

ក្នុងអំឡុងឆ្នាំ១៩៨២ លោកបានចូលបម្រើការងារជាមន្ត្រីបច្ចេកទេស ផ្នែកអភិវឌ្ឍន៍កំពង់ផែ និងសមុទ្រនៅក្រសួងដឹកជញ្ជូន។ ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០ លោកជាមន្ត្រីភ្នាក់ងារដែនដី ទទួលបន្ទុកខាងគម្រោង, ផ្នែកអភិវឌ្ឍន៍តំបន់រាជធានី (តំបន់ Kansai) និងឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩២ លោកមានតួនាទីជាប្រធានផ្នែកគម្រោងនៅវិទ្យាស្ថានស្រាវជ្រាវ ផ្នែកកំពង់ផែ និងសមុទ្រនៃក្រសួងដឹកជញ្ជូន ទទួលបន្ទុករួមក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយសិក្ខាកាមមកពីក្រៅប្រទេស ដែលកាន់ផ្នែកកំពង់ផែ និងអាកាសយានដ្ឋាន។ នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ លោកមានតួនាទីជាលេខាទីមួយ នៃនាយកដ្ឋានសេដ្ឋកិច្ចរបស់ស្ថានទូតជប៉ុន ប្រចាំប្រទេសភីលីពីន ទទួលបន្ទុកជាជំនួយការផ្នែកសេដ្ឋកិច្ចនៃរដ្ឋាភិបាលជប៉ុន នៅក្នុងប្រទេសភីលីពីន។ ឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ លោកមានតួនាទីជាប្រធានការិយាល័យកំពង់ផែ Takamatsu និងការសាងសង់អាកាសយានដ្ឋាននៃការិយាល័យសាងសង់កំពង់ផែទី៣ និងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១ លោកជាប្រធានការិយាល័យសាងសង់កំពង់ផែទី២ ក្នុងស្រុក នៅក្រសួងដឹកជញ្ជូន។ នៅឆ្នាំ១៩៩៧ ដល់ ឆ្នាំ១៩៩៩ លោកជាអ្នកស្រាវជ្រាវជាន់ខ្ពស់ការិយាល័យគម្រោងនៅវិទ្យាស្ថានអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ ទទួលបន្ទុកលើការសិក្សាពីយុទ្ធសាស្ត្រការអភិវឌ្ឍន៍កំពង់ផែ ដែលជាគោលនយោបាយទី១ របស់គម្រោង JICA ក្នុងការអភិវឌ្ឍន៍តំបន់កំពង់ផែ។ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ លោកជាអភិបាលខេត្ត Okinawa មានតួនាទីជាទីប្រឹក្សាផ្នែកសាងសង់។ ឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥ លោកមានតួនាទីជានាយករង នៃនាយកដ្ឋានកំពង់ផែ និងសមុទ្រនៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ទទួលបន្ទុកផ្នែកផ្សព្វផ្សាយ និងការពារគ្រោះមហន្តរាយឯកជន។ នៅឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៧ លោកមានតួនាទីជាអភិបាលក្រុង Fukuoka និងជាទីប្រឹក្សានាយកដ្ឋានកំពង់ផែ និងសមុទ្រផងដែរ។ ឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ លោកមានតួនាទីជាអ្នកស្រាវជ្រាវជាន់ខ្ពស់ គម្រោងស្រាវជ្រាវអន្តរជាតិ "ការផ្លាស់ប្តូរអាកាសធាតុ និងយុទ្ធសាស្ត្រដឹកជញ្ជូនតាមផ្លូវអាកាស" នៅវិទ្យាស្ថានការសិក្សាគោលនយោបាយដឹកជញ្ជូន។ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ លោកមានតួនាទីជានាយករង នៃក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ លោកមានតួនាទីជានាយកនៃនាយកដ្ឋានសិក្សា

ស្រាវជ្រាវ នៅវិទ្យាស្ថានការសិក្សាគោលនយោបាយដឹកជញ្ជូន។ ហើយនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ លោកជានាយកនៅមជ្ឈមណ្ឌលកែលម្អបរិស្ថានតំបន់ឆ្នេរ Osa Bay។ ខែឧសភា ឆ្នាំ២០១៤ ដល់ ខែមីនា ឆ្នាំ២០១៨ អ្នកជំនាញការនៅក្រសួងសាធារណការនិងដឹកជញ្ជូន នៃប្រទេសកម្ពុជា មានតួនាទីជាទីប្រឹក្សាគោលការណ៍ផ្នែកដឹកជញ្ជូន និងចាប់ពីខែមិថុនា ឆ្នាំ២០១៨ លោកមានតួនាទីជានាយកនៃនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវសមុទ្រ។





លោក លូ លីខេង
សមាជិកក្រុមប្រឹក្សាភិបាល
តំណាងនិយោជិត កសស

លោក លូ លីខេង កើតថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៤ សញ្ជាតិ ខ្មែរ ទីកន្លែងកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

➢ **ប្រវត្តិនៃការសិក្សា**

នៅឆ្នាំ១៩៩៦ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លើជំនាញគីមីចំណីអាហារ។ ហើយនៅឆ្នាំ២០០៦ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញពាណិជ្ជសាស្ត្រ។

➢ **បទពិសោធន៍ការងារ**

លោកបានចូលបម្រើការងារនៅកំពង់ផែស្វយ័តក្នុងព្រះសីហនុ នៅឆ្នាំ២០០៣ មានតួនាទីជាបុគ្គលិកកត់ត្រាទំនិញក្នុងតំន់ពីទីលាន។ ហើយនៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ លោកមានតួនាទីជាប្រធានផ្នែកត្រួតពិនិត្យ និងរៀបចំកុងតឺន័រដាក់តាម Lane។ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ លោកទទួលបានតួនាទីជានាយករងទទួលបន្ទុករួមចាត់ចែងត្រួតពិនិត្យភារកិច្ចទូទៅ នៃនាយកដ្ឋានន្រតិបត្តិការទំនិញទូទៅ។ ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន លោកទទួលបានតួនាទីជានាយក នៃនាយកដ្ឋានប្រតិបត្តិការទំនិញទូទៅ ។

៣. ករណីអភិបាលណាម្នាក់ ជាអភិបាល ជាភាគហ៊ុននិក ឬសហកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្សេងទៀត

គិតត្រឹមឆ្នាំ២០២០ នេះ ពុំមានអភិបាលណាម្នាក់ ជាអភិបាល ជាភាគហ៊ុននិក ឬសហកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្សេងទៀតទេ។

ល.រ	ឈ្មោះអភិបាល	ឈ្មោះក្រុមហ៊ុនពាក់ព័ន្ធ	អភិបាល ឬភាគហ៊ុននិក ឬសហកម្មសិទ្ធិករ

៤. តួនាទី ភារកិច្ច ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល និងការអនុវត្ត

ក្រុមប្រឹក្សាភិបាល ត្រូវបានប្រគល់នូវបេសកកម្មរួមសម្រាប់តម្រង់ទិស និងត្រួតពិនិត្យលើ **កសស** ។ ក្នុងក្របខណ្ឌនេះ ក្រុមប្រឹក្សាភិបាលមានតួនាទី ភារកិច្ច ការទទួលខុសត្រូវ ដូចខាងក្រោម ៖

- សម្រេចតាមសំណើរបស់អគ្គនាយកនូវ លក្ខន្តិកៈបុគ្គលិក រចនាសម្ព័ន្ធ និងបទបញ្ជាផ្ទៃក្នុងរបស់ **កសស** ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមាន
- កំណត់ការចាត់ចែង និងភារកិច្ចទូទៅរបស់ **កសស**
- ពិនិត្យ និងអនុម័តលើផែនការអភិវឌ្ឍន៍ក្នុងក្របខណ្ឌនៃការតម្រង់ទិសរបស់ **កសស**
- ពិនិត្យ និងអនុម័តផែនការអាជីវកម្ម សេវាកម្ម ហិរញ្ញវត្ថុ និងវិនិយោគរបស់ **កសស**
- អនុម័តលើរបាយការណ៍របស់សវនករឯករាជ្យប្រចាំត្រីមាស និងប្រចាំឆ្នាំ
- អនុម័តលើរបាយការណ៍សកម្មភាពការងារប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ចាត់ចែងធ្វើឱ្យដំណើរការនូវគណៈកម្មាធិការ និងគណៈកម្មការដែលបានកំណត់ដោយអនុក្រឹត្យស្តីពីការបង្កើត **កសស** ឬ ដោយលក្ខន្តិកៈរបស់ **កសស**
- អនុម័តចំនួនក្របខណ្ឌបុគ្គលិក ដែលអនុញ្ញាតសម្រាប់ **កសស** និងការផ្តល់លាភការសម្រាប់បុគ្គលិក-និយោជិត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
- វាយតម្លៃក្នុងចន្លោះពេលទៀងទាត់នូវកម្រិតនៃការធ្វើឱ្យសម្រេចនូវគោលដៅ ដែលកំណត់ដោយ **កសស** និងដាក់ចេញនូវវិធានការសម្រាប់កែលម្អចាំបាច់
- ពិនិត្យ និងអនុម័តលើសំណើសុំកែសម្រួលលក្ខន្តិកៈ **កសស** និងលក្ខន្តិកៈបុគ្គលិក
- ពិនិត្យ និងអនុម័តថ្លៃឈ្នួលពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម សេវាកម្មរបស់ **កសស**
- ពិនិត្យ និងអនុម័តលើគម្រោងបែងចែកប្រាក់ចំណេញ ឬគម្រោងបំពេញឱនភាព **កសស**
- ពិនិត្យ និងអនុម័តលើសំណូមពរក្នុងការបង្កើន ឬ បន្ថយដើមទុនរបស់ **កសស**
- ពិនិត្យ និងអនុម័តលើការអនុវត្តកិច្ចលទ្ធកម្មនានារបស់ **កសស**
- សម្រេចលើការបើក និងបិទគ្រប់ការិយាល័យ សាខា ទីភ្នាក់ងារ ឬ តំណាងទាំងអស់ដែលចាំបាច់សម្រាប់អនុវត្តឱ្យសម្រេចគោលដៅ និងភារកិច្ចរបស់ **កសស**
- អនុម័តរាល់កិច្ចសន្យាទាំងឡាយណា ដែលមិនអាចអនុវត្តតាមនីតិវិធីលទ្ធកម្មសាធារណៈ

ក្រុមប្រឹក្សាភិបាល អនុវត្តសិទ្ធិ និងអំណាចផ្សេងទៀត ដូចមានកំណត់នៅក្នុងច្បាប់ស្តីពីសហគ្រាស
សាធារណៈ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលពាក់
ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រជាសាធារណៈ ។

៥. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ល.រ	កាលបរិច្ឆេទ	ប្រភេទកិច្ចប្រជុំ	ឈ្មោះអភិបាលដែលបានចូលរួម
១	០៧-កុម្ភៈ-២០២០	ពិភាក្សា និងអនុម័ត	ឯ.ឧ លូ គឹមឈន់ ឯ.ឧ ស៊ុយ សាន ឯ.ឧ ផាន់ ផល្លា ឯ.ឧ សុខ សុភ័ក្ត្រ លោក ហ៊ិន មុន្នីវណ្ណ Mr. Hideitoshi KUME លោក លូ លីខេង
២	០៨-ឧសភា-២០២០	ពិភាក្សា និងអនុម័ត	ឯ.ឧ លូ គឹមឈន់ ឯ.ឧ ស៊ុយ សាន ឯ.ឧ ផាន់ ផល្លា ឯ.ឧ សុខ សុភ័ក្ត្រ លោក ហ៊ិន មុន្នីវណ្ណ Mr. Hideitoshi KUME លោក លូ លីខេង
៣	១៤-សីហា-២០២០	ពិភាក្សា និងអនុម័ត	ឯ.ឧ លូ គឹមឈន់ ឯ.ឧ ស៊ុយ សាន ឯ.ឧ ផាន់ ផល្លា ឯ.ឧ សុខ សុភ័ក្ត្រ លោក ហ៊ិន មុន្នីវណ្ណ Mr. Hideitoshi KUME លោក លូ លីខេង
៤	០៦-វិច្ឆិកា-២០២០	ពិភាក្សា និងអនុម័ត	ឯ.ឧ លូ គឹមឈន់ ឯ.ឧ ស៊ុយ សាន ឯ.ឧ ផាន់ ផល្លា ឯ.ឧ សុខ សុភ័ក្ត្រ លោក ហ៊ិន មុន្នីវណ្ណ Mr. Hideitoshi KUME លោក លូ លីខេង

ខ. គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

១. រចនាសម្ព័ន្ធគណៈកម្មាធិការក្រុមប្រឹក្សាភិបាល

១.១ គណៈកម្មាធិការសវនកម្ម

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទ តែងតាំង	ចំនួននៃការ ចូលរួមកិច្ចប្រជុំ	ចំនួនកិច្ច ប្រជុំសរុប
១	លោក ហ៊ិន មុន្នីវណ្ណ	ប្រធាន	៣០-១០-២០១៨	៣	៣
២	ឯកឧត្តម សុខ សុភក្ត្រ	អនុប្រធាន	៣០-១០-២០១៨	៣	៣
៣	លោក Hidetoshi KUME	សមាជិក	៣០-១០-២០១៨	៣	៣
៤	លោក ព្រំ សេង លោក ណាំ ស៊ីនិត	សមាជិក	៣០-១០-២០១៨ ២៨-០៧-២០២០	១ ២	៣
៥	លោក ទី សាគុណ	សមាជិក	៣០-១០-២០១៨	៣	៣
៦	លោក ម៉ែន ចាន់	សមាជិក	៣០-១០-២០១៨	៣	៣

*លោក ណាំ ស៊ីនិត មន្ត្រីត្រួតពិនិត្យរដ្ឋអម **កសស** និងជាសមាជិកគណៈកម្មាធិការសវនកម្ម ជំនួសលោក ព្រំ សេង ដែលបានដាក់អោយចូលនិវត្ត។

❖ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- ពិនិត្យរបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ
- ពិនិត្យការត្រួតពិនិត្យផ្ទៃក្នុង
- ពិនិត្យការធ្វើសវនកម្មផ្ទៃក្នុង
- ពិនិត្យការធ្វើសវនកម្មខាងក្រៅ
- ធ្វើសវនកម្មលើសកម្មភាពការងារ និងអាជីវកម្ម **កសស**
- រាយការណ៍ជូនក្រុមប្រឹក្សាភិបាលលើសកម្មភាពការងាររបស់ខ្លួន
- បំពេញភារកិច្ចផ្សេងទៅតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល

❖ លទ្ធផលការងាររបស់គណៈកម្មាធិការសវនកម្ម

ក្នុងឆ្នាំ២០២០ នេះ គណៈកម្មាធិការសវនកម្មសម្រេចបានលទ្ធផលការងារដូចខាងក្រោម៖

ល.រ	កាលបរិច្ឆេទ	ប្រភេទកិច្ចប្រជុំ	សមាជិកគណៈ កម្មាធិការសវនកម្ម	តំណាងថ្នាក់ដឹកនាំ កសស
១	០៦-មករា-២០២០	- ប្រជុំឆ្លងរបាយ ការណ៍ សវនកម្ម ត្រី មាសទី៤ ឆ្នាំ២០១៩	លោក ហ៊ិន មុន្នីវណ្ណ Mr. Hidetoshi KUME លោក ព្រំ សេង លោក ទី សាគុណ លោក ម៉ែន ចាន់	លោក ថៃ ឫទ្ធិ លោក វ៉ៃត្លូ សិលា លោក ពិត ប្រាកដ លោក ប៉ាត សិត លោក សម សុភាព

២	១៨-សីហា-២០២០	- ប្រជុំឆ្លងរបាយការណ៍ សវនកម្មត្រីមាសទី២ ឆ្នាំ២០២០	លោក ហ៊ិន មុន្នីវណ្ណ ឯ.ខ សុខ សុភ័ក្ត្រ Mr. Hideitoshi KUME លោក ណុំ ស៊ីនិត លោក ទី សាគុណ លោក ម៉ែន ចាន់	លោក ថៃ ឫទ្ធី លោក វ៉ៃ សិលា លោក ពិត ប្រាក់ដ លោក ប៉ាត សិត លោក សម សុភាព លោក សម វិសាល លោក ជីវ ច័ន្ទសុភាព លោក ជីវ ច័ន្ទសុផា លោក ភាព ម៉េងស្រៀន
៣	១៦-វិច្ឆិកា-២០២០	- ប្រជុំឆ្លងរបាយការណ៍សវនកម្មត្រីមាសទី ៣ ឆ្នាំ២០២០	លោក ហ៊ិន មុន្នីវណ្ណ ឯ.ខ សុខ សុភ័ក្ត្រ Mr. Hideitoshi KUME លោក ណុំ ស៊ីនិត លោក ទី សាគុណ លោក ម៉ែន ចាន់	លោក ថៃ ឫទ្ធី លោក វ៉ៃ សិលា លោក ពិត ប្រាក់ដ លោក ប៉ាត សិត លោក សម សុភាព លោក សម វិសាល លោក ជីវ ច័ន្ទសុភាព លោក ជីវ ច័ន្ទសុផា លោក ភាព ម៉េងស្រៀន

១.២ គណៈកម្មាធិការតែងតាំង និងលាភការ

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទតែងតាំង	ចំនួននៃការចូលរួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំសរុប
១	ឯកឧត្តម សុខ សុភ័ក្ត្រ	ប្រធាន	២៨ កក្កដា ២០	២	២
២	ឯកឧត្តម ស៊ុយ សាន	អនុប្រធាន	២៨ កក្កដា ២០	២	២
៣	លោក លូ លីខេង	សមាជិក	២៨ កក្កដា ២០	២	២
៤	លោក ណុំ ស៊ីនិត	សមាជិក	២៨ កក្កដា ២០	២	២
៥	លោក វ៉ៃ សិលា	សមាជិក	២៨ កក្កដា ២០	២	២

❖ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការតែងតាំង និងលាភការ

គណៈកម្មាធិការតែងតាំងនិងលាភការ មានតួនាទី និងភារកិច្ច ដូចខាងក្រោម ៖

- ពិនិត្យ និងផ្តល់អនុសាសន៍លើលក្ខខណ្ឌគុណវុឌ្ឍ និងនីតិវិធីនៃការជ្រើសរើសបេក្ខភាពជាអភិបាល និងបុគ្គលិកជាន់ខ្ពស់
- វាយតម្លៃបេក្ខភាពជាអភិបាល និងបុគ្គលិកជាន់ខ្ពស់ ដើម្បីដាក់ស្នើសុំទៅក្រុមប្រឹក្សាភិបាល
- ពិនិត្យ និងធ្វើបច្ចុប្បន្នកម្មលើយន្តការ និងវាយតម្លៃប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាភិបាលអភិបាល និងគណៈកម្មាធិការនានា



- រៀបចំនីតិវិធីពិនិត្យ និងផ្តល់អនុសាសន៍លើលាភការ ឬប្រាក់បំណាច់សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់
- បំពេញភារកិច្ចផ្សេងទៀតតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។

❖ **លទ្ធផលការងាររបស់គណៈកម្មាធិការតែងតាំង និងលាភការ**

ក្នុងឆ្នាំ២០២០ នេះ គណៈកម្មាធិការតែងតាំង និងលាភការសម្រេចបានលទ្ធផលការងារដូចខាងក្រោម៖

- បានពិនិត្យ និងពិភាក្សាលើ របាយការណ៍ ស្តីពីស្ថានភាពធនធានមនុស្ស ឆ្នាំ២០២០ ។
- បានពិនិត្យ និងពិភាក្សាលើ លក្ខន្តិកៈបុគ្គលិក របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
- បានពិនិត្យ និងពិភាក្សាលើ ករណីគំនូសរចនាសម្ព័ន្ធ និងអង្គការលេខ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដាក់ជូន អង្គប្រជុំក្រុមប្រឹក្សាភិបាល ពិនិត្យ និងអនុម័ត។

១.៣ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទតែងតាំង	ចំនួននៃការចូលរួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំសរុប
១	ឯ.ឧ. ជាន់ ផល្លា	ប្រធាន	៣០.១០.២០១៨	៤	៤
២	ឯ.ឧ. ស៊ុយ សាន	អនុប្រធាន	៣០.១០.២០១៨	៤	៤
៣	លោក Hidetoshi KUME	អនុប្រធាន	៣០.១០.២០១៨	៤	៤
៤	ឯ.ឧ. សុខ សុភ័ក្ត្រ	សមាជិក	៣០.១០.២០១៨	៤	៤
៥	លោក ហ៊ុន មុន្នីវណ្ណ	សមាជិក	៣០.១០.២០១៨	៤	៤
៦	លោក ព្រំ សេង លោក ណុំ ស៊ីនិត	សមាជិក	៣០.១០.២០១៨ ២៨.០៧.២០២០	២ ២	៤

*លោក ណុំ ស៊ីនិត មន្ត្រីត្រួតពិនិត្យរដ្ឋអម កសស និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ជំនួសលោក ព្រំ សេង ដែលបានដាក់អោយចូលនិវត្ត។

❖ **តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ**

គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- វិភាគហានិភ័យរួមមាន ការពិពណ៌នាហានិភ័យ ការកំណត់អត្តសញ្ញាណហានិភ័យ
- ប៉ាន់ស្មានហានិភ័យ
- វាយតម្លៃហានិភ័យ
- លើកវិធានការទប់ទល់ហានិភ័យ
- តាមដានអំពីហានិភ័យ
- បំពេញភារកិច្ចផ្សេងទៀតតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។

❖ **លទ្ធផលការងាររបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ**

ក្នុងឆ្នាំ២០២០ នេះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យសម្រេចបានលទ្ធផលការងារដូចខាងក្រោម៖

- បានពិនិត្យ និងពិភាក្សាលើ ការរៀបចំ Capitalization Policy
- បានពិនិត្យ និងពិភាក្សាលើ របាយការណ៍ស្តីពីហានិភ័យ សំខាន់ៗរបស់ **កសស** សម្រាប់ឆ្នាំ ២០២០
- បានពិនិត្យ និងពិភាក្សាលើ ការងារស្នើសុំ Golden Certificate ស្របតាមប្រកាសស្តីពី ចំណាត់ថ្នាក់ នៃអនុលោមភាពសារពើពន្ធ ។
- បានពិនិត្យ និងពិភាក្សាលើ ការងារពង្រីកចំណាត់ថ្នាក់ ដោយប្រើប្រាស់ថវិកាកម្ចីនៅសល់របស់ JICA - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជួយជម្រុញនីតិវិធី Limited International Bidding (LIB) សម្រាប់ការជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់
- បានពិនិត្យ និងពិភាក្សា លើការរៀបចំ IT Policies និង IT Mapping System របស់ **កសស** ។

១.៤ គណៈកម្មាធិការផ្សេងទៀត

ល.រ	ឈ្មោះ	តំណែង	កាលបរិច្ឆេទតែងតាំង	ចំនួននៃការចូលរួមកិច្ចប្រជុំ	ចំនួនកិច្ចប្រជុំសរុប

❖ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការផ្សេងទៀត

គិតត្រឹមឆ្នាំ២០២០ នេះ **កសស** មិនទាន់មានគណៈកម្មាធិការផ្សេងទៀតនៅឡើយទេ ។

❖ លទ្ធផលការងាររបស់គណៈកម្មាធិការផ្សេងទៀត

គិតត្រឹមឆ្នាំ២០២០ នេះ មិនទាន់មានលទ្ធផលការងាររបស់ កម្មាធិការផ្សេងទៀតទេ ។

២. ការប្រែប្រួលសមាជិកនៅក្នុងគណៈកម្មាធិការ

គិតត្រឹមឆ្នាំ២០២០ នេះ មានការប្រែប្រួលសមាជិក ចំនួន ០១រូប នៅក្នុងគណៈកម្មាធិការទាំងពីរ នេះ។

ល.រ	គណៈកម្មាធិការ	ឈ្មោះ	មូលហេតុ
១	សវនកម្ម	លោក ព្រំ សេង	ចូលនិវត្ត
២	គ្រប់គ្រងហានិភ័យ	លោក ព្រំ សេង	ចូលនិវត្ត

គ. លាភការ ឬប្រាក់ចំណាត់

១. គោលនយោបាយសង្ខេបស្តីពីលាភការ ឬប្រាក់ចំណាត់សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់

❖ លាភការ ឬប្រាក់ចំណាត់សម្រាប់អភិបាលរបស់ **កសស** ត្រូវបានផ្តល់ជូនដូចខាងក្រោម៖

- ការឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរ
- ការឧបត្ថម្ភទូរសព្ទ

- ការឧបត្ថម្ភម៉ោងប្រជុំ
- ប្រាក់ឧបត្ថម្ភផ្សេងៗ
- ❖ លាភការ ឬប្រាក់បំណាច់សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ កសស ត្រូវបានផ្តល់ជូនដូចខាងក្រោម៖
 - ប្រាក់បៀវត្សសុទ្ធ
 - ប្រាក់បៀវត្សទិន្នផល
 - ប្រាក់មុខងារ
 - ប្រាក់វិភាជន៍គ្រួសារ
 - ប្រាក់ថ្លៃបាយ
 - ប្រាក់បូណ៌ស
 - ប្រាក់ថ្លៃបុណ្យ

២. បុគ្គលទទួលបានលាភការ ឬប្រាក់បំណាច់

ល.រ	បុគ្គលទទួលបានលាភការ ឬប្រាក់បំណាច់	ចំនួនលាភការ ឬប្រាក់បំណាច់	ផ្សេងៗ
១	អភិបាល	៨៦៤.០០០.០០០,០០ រៀល	
២	អភិបាលប្រតិបត្តិ	៣៦០.០០០.០០០,០០ រៀល	
៣	បុគ្គលិកជាន់ខ្ពស់	១.៧០២.៤៧៨.២៣៤,០០ រៀល	
៤	បុគ្គលិកដែលទទួលបានលាភការ ឬប្រាក់បំណាច់ខ្ពស់បំផុត ៥រូប	៨៨.៦៥២.១៤០,០០ រៀល	

ឃ. ការវាយតម្លៃលទ្ធផលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល អភិបាលនិយ័យ។ គណៈកម្មាធិការ និងនាយកប្រតិបត្តិ

គិតត្រឹមឆ្នាំ២០២០ នេះ កសស មិនបានធ្វើការវាយតម្លៃលទ្ធផលប្រចាំរបស់ក្រុមប្រឹក្សាភិបាល អភិបាល គណៈកម្មាធិការ និងនាយកប្រតិបត្តិទេ។

ង. ការបណ្តុះបណ្តាលសម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់

នៅក្នុងឆ្នាំ២០២០ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជូនថ្នាក់ដឹកនាំ អភិបាល និងបុគ្គលិកជាន់ខ្ពស់ទៅចូលរួមវគ្គបណ្តុះបណ្តាលដូចខាងក្រោម៖

- បានរៀបចំវគ្គបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិកជាន់ខ្ពស់ និងមន្ត្រី-និយោជិត កសស សរុបចំនួន ៦០ នាក់ (វគ្គ១)
- បានចូលរួមក្នុង Group Training Course “Sustainable Port Development and Planning (for Port Engineering) for Fiscal Year 2020 (Online Course prepared by JICA Team)

ផ្នែកទី៣. ការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្ត

ក. គោលនយោបាយពាក់ព័ន្ធនឹងក្រមសីលធម៌ សម្រាប់អនុវត្តចរន្តរបស់ អភិបាល បុគ្គលិកជាន់ខ្ពស់ និងនិយោជិត

គោលការណ៍នៃក្រមសីលធម៌

ប្រការ ១. សេចក្តីផ្តើម

ដោយយោងតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរួមទាំងប្រកាសស្តីពីអភិបាលកិច្ចសាជីវកម្មសម្រាប់សហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រជាសាធារណៈ និងជាការប្តេជ្ញាជម្រុញឱ្យមានការអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ ក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កសស បានអនុម័ត ក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ក្នុងគោលបំណងដូចខាងក្រោម៖

- លើកទឹកចិត្តឱ្យមានភាពស្មោះត្រង់ និងឥរិយាបថប្រកបដោយសីលធម៌ក្នុងការធ្វើអាជីវកម្ម ដើម្បីធានា ឱ្យបាននូវសមភាព និងជៀសវាងអំពើទំនាស់ផលប្រយោជន៍ ។
- លើកទឹកចិត្តក្នុងការផ្តល់ព័ត៌មានចាំបាច់នានាដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិជាធរមានឱ្យបានពេញលេញ ច្បាស់លាស់ ត្រូវត្រឹម និងទាន់ពេល ។
- លើកទឹកចិត្តដល់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។
- ធានាការពារផលប្រយោជន៍អាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុន រួមបញ្ចូលទាំងកាលានុវត្តភាពអាជីវកម្ម ទ្រព្យសកម្ម និងទ្រព្យអរូបិយ និងព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន ។
- បញ្ចៀសនូវអាកប្បកិរិយាមិនត្រឹមត្រូវ ឬទង្វើឆ្គងទាំងឡាយ ។

អាជីវកម្មរបស់ **កសស** ត្រូវស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំទូទៅដោយក្រុមប្រឹក្សាភិបាល។ អភិបាល និងបុគ្គលិកជាន់ខ្ពស់មានការទទួលខុសត្រូវជាចម្បង ក្នុងការសម្រេចចិត្តអាជីវកម្មដែលខ្លួនជឿជាក់ថាផ្តល់ ប្រយោជន៍ល្អដល់ **កសស** និងសម្រាប់ភាគហ៊ុនិកទាំងអស់របស់ **កសស** ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ទាំងអស់ត្រូវយល់ច្បាស់ពីក្រមសីលធម៌ ហើយត្រូវប្រកាន់ខ្ជាប់នូវ គោល ការណ៍ និងវិធានដែលមានចែងនៅក្នុងក្រមសីលធម៌នេះ ។

ប្រការ ២. និយមន័យ

នៅក្នុងបរិបទនៃក្រមសីលធម៌ ពាក្យខាងក្រោមត្រូវបានឱ្យនិយមន័យដូចតទៅ៖

- **ច្បាប់ និងបទប្បញ្ញត្តិជាធរមាន** ៖ សំដៅដល់រាល់ច្បាប់ និងបទប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា រួមមានជាអាទិ៍ ច្បាប់ អនុក្រឹត្យ ប្រកាស វិធាន និងគោលការណ៍ណែនាំរបស់អាជ្ញាធរមានសមត្ថ កិច្ចដូចជា **គ.ម.ក** និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហៅកាត់ថា **ផ.ម.ក** ដែលច្បាប់ និងបទប្បញ្ញត្តិ ទាំងនោះត្រូវអនុវត្តទៅលើ **កសស** អភិបាល និងបុគ្គលិកជាន់ខ្ពស់របស់ **កសស** ។
- **អភិបាល** ៖ សំដៅដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់ **កសស** រួមបញ្ចូលទាំងអភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ ។
- **បុគ្គលិកជាន់ខ្ពស់** ៖ សំដៅដល់បុគ្គលទាំងឡាយណាដែលមានមុខតំណែងចាប់ពីប្រធាននាយក រហូតដល់អគ្គនាយក រួមទាំងប្រធានលេខាធិការ និងអ្នកដែលមានមុខតំណែងសំខាន់ៗផ្សេងទៀត ក្នុង **កសស** ដែល កំណត់ដោយក្រុមប្រឹក្សាភិបាល **កសស** ។

ប្រការ ៣. ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ

ក្នុងពេលបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនអភិបាល និងបុគ្គលិកជាន់ខ្ពស់ទាំងអស់ត្រូវ អនុវត្ត និងព្យាយាមធ្វើឱ្យ **កសស** អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ប្រសិនបើអភិបាល ឬបុគ្គលិក ជាន់ខ្ពស់ណាមួយបានដឹងពីព័ត៌មានដែលខ្លួនជឿជាក់ថា អភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬនិយោជិតណាមួយ បានបំពានច្បាប់ និងបទប្បញ្ញត្តិជាធរមាន អភិបាល ឬបុគ្គលិកជាន់ខ្ពស់ដែលបានដឹងត្រូវផ្តល់ព័ត៌មានជូន ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយក ប្រធានគណៈកម្មាធិការសវនកម្ម ឬសវនកម្មផ្ទៃក្នុង ។

ប្រការ ៤. អំពីទំនាស់ផលប្រយោជន៍

បន្ថែមលើបទប្បញ្ញត្តិទាំងឡាយនៃមាត្រា ១៣៤ ១៤៥ ១៣៦ និងមាត្រា ១៣៨ នៃច្បាប់ស្តីពីសហ គ្រាសពាណិជ្ជកម្ម អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវជៀសវាងនូវរាល់អំពើទំនាស់ផលប្រយោជន៍ដែល កើតមានជាមួយ **កសស** ។

ជាទូទៅ ទំនាស់ផលប្រយោជន៍កើតឡើងនៅពេលដែលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ អភិបាល ឬ បុគ្គលិកជាន់ខ្ពស់ ឬអាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់ ៖

- ក. ផលប្រយោជន៍ទូទៅ ឬអាជីវកម្មរបស់ កសស** ។
- ខ. លទ្ធភាពរបស់អភិបាល ឬបុគ្គលិកជាន់ខ្ពស់ផ្សេងទៀតក្នុងការអនុវត្តតួនាទី និងការទទួលខុស ត្រូវ របស់ខ្លួន** ។



អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវផ្តល់ព័ត៌មានទៅក្រុមប្រឹក្សាភិបាលរបស់ **កសស** ហើយត្រូវធ្វើសេចក្តីប្រកាសជាសាធារណៈពីប្រតិបត្តិការ ឬទំនាក់ទំនងណាមួយដែលខ្លួនគិតថានឹងនាំឱ្យកើតមានទំនាស់ផលប្រយោជន៍ជាមួយ **កសស** តាមការកំណត់របស់ **គ.ម.ក** ឬ **ជ.ម.ក** ។

អភិបាល ឬបុគ្គលិកជាន់ខ្ពស់របស់ **កសស** ត្រូវបង្ហាញនូវផលប្រយោជន៍របស់ខ្លួនជាលាយលក្ខណ៍អក្សរទៅ **កសស** ស្ទើរឱ្យមានសេចក្តីប្រកាសដែលបានដាក់ចូលទៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្នុងករណីដែល ៖

- ក. អភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះជាភាគីនៃកិច្ចសន្យា ឬជាអ្នកស្នើធ្វើជាមួយនឹង **កសស**
- ខ. អភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះមានផលប្រយោជន៍សំខាន់ជាមួយនឹងបុគ្គល ឬនីតិបុគ្គលដែលជាភាគីក្នុងកិច្ចសន្យា ឬភាគីដែលស្នើធ្វើកិច្ចសន្យាជាមួយ **កសស** ដោយយោងតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមាន រួមទាំងប្រកាសស្តីពីអភិបាលកិច្ចសាជីវកម្មសម្រាប់សហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រជា សាធារណៈអភិបាលឯករាជ្យមិនត្រូវមានផលប្រយោជន៍ណាមួយនៅក្នុង **កសស** ដែលធ្វើឱ្យប៉ះពាល់ឯករាជ្យ របស់ខ្លួន និងមិនត្រូវកាន់កាប់ភាគហ៊ុនលើសពី ១% (មួយភាគរយ) នៃភាគហ៊ុនរបស់ **កសស** ឡើយ ។

ប្រការ ៥. កាលានុវត្តភាពអាជីវកម្ម

នៅក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវយកចិត្តទុកដាក់ជាអទិភាពដល់ផលប្រយោជន៍ស្របច្បាប់របស់ **កសស** នៅពេលសមស្រប ។

➢ **អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវជៀសវាង ៖**

- ក. ឆ្លៀតឱកាសធ្វើកិច្ចការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលខ្លួនបានដឹងក្នុងពេលអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួននៅក្នុង **កសស** ។
- ខ. ប្រើប្រាស់ទ្រព្យសម្បត្តិ ឬព័ត៌មានរបស់ **កសស** ឬឋានៈ និងមុខតំណែងរបស់ខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
- គ. ប្រកួបប្រជែងជាមួយ **កសស** ។

ក្រុមប្រឹក្សាភិបាល និងកំណត់ពីទង្វើដែលផ្ទុយពីខ្លឹមសារនៃប្រការនេះដោយពិចារណាលើអង្គហេតុ និងស្ថានភាពដែលពាក់ព័ន្ធទាំងឡាយនៃទង្វើនោះ ។

ប្រការ ៦. ទំនាក់ទំនងដោយស្មើភាព

នៅក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវធ្វើឱ្យមានភាពស្មើគ្នាក្នុងការទំនាក់ទំនងរវាងគ្នា និងជាមួយអតិថិជន អ្នកផ្គត់ផ្គង់ គូប្រជែង អ្នកម៉ៅការ និងនិយោជិតរបស់ **កសស** ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់មិនត្រូវទាញយកប្រយោជន៍ពីបុគ្គលណាម្នាក់ដោយមិនស្មោះត្រង់ដោយប្រើប្រាស់ឧបាយកល ការលាក់បាំង ការបំភ័ន្ត ព័ត៌មានសំខាន់ៗ ការបង្ហាញហេតុការណ៍ដែលខុសពីការពិត ឬដោយអំពើមិនស្មោះត្រង់ផ្សេងទៀតក្នុងអាជីវកម្ម ។

ការប្រើប្រាស់សិទ្ធិអំពីព័ត៌មានសម្ងាត់នៃអាជីវកម្មរបស់ **កសស** ឬការបញ្ចុះបញ្ចូលអភិបាល ឬគ្រួសារ ជាន់ខ្ពស់ និងនិយោជិតរបស់ **កសស** ទាំងអតិថិជន និងបច្ចុប្បន្នឱ្យទម្លាយនូវព័ត៌មានទាំងនោះត្រូវបាន ហាមឃាត់ ជាដាច់ខាត ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនដោយសុច្ឆន្ទៈ និង ដើម្បីផលប្រយោជន៍របស់ **កសស** និងភាគហ៊ុនិកទាំងអស់របស់ **កសស** ។ អភិបាល និងបុគ្គលិកជាន់ខ្ពស់ មិន ត្រូវទាញយកផលប្រយោជន៍ពីមុខតំណែងរបស់ខ្លួនជាអភិបាល ឬជាបុគ្គលិកជាន់ខ្ពស់ និងមិនត្រូវទទួល អំណោយណាមួយពីតតិយជនដោយសារមុខតំណែងជាអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ។

ប្រការ ៧. ការការពារ និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ កសស

នៅក្នុងការអនុវត្តតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវជុំវិញឱ្យ មានការត្រួតពិនិត្យ និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវដោយមានការទទួលខុសត្រូវនូវទ្រព្យសម្បត្តិរបស់ **កសស** រួមទាំងទ្រព្យរូបិយ និងទ្រព្យអរូបិយ ។

ទ្រព្យសម្បត្តិរបស់ **កសស** មានដូចជា ព័ត៌មាន សម្ភារៈ គ្រឿងបរិក្ខារ កម្មសិទ្ធិបញ្ញា ឧបករណ៍ ប្រភព ធនធាន ប្រព័ន្ធព័ត៌មានវិទ្យា និងទ្រព្យដទៃទៀតដែលជាកម្មសិទ្ធិរបស់ **កសស** ឬទ្រព្យដែល **កសស** ជួលពីគេ ឬ ទ្រព្យដែលស្ថិតក្រោមការកាន់កាប់របស់ **កសស** ត្រូវបានប្រើប្រាស់សម្រាប់តែគោលដៅអាជីវកម្ម ស្របច្បាប់ របស់ **កសស** តែប៉ុណ្ណោះ ។

ប្រការ ៨. បណ្តឹងពាក់ព័ន្ធនឹងគណនេយ្យ

គណៈកម្មាធិការសវនកម្ម (ប្រសិនបើមាន) ឬសវនករផ្ទៃក្នុងរបស់ **កសស** ត្រូវទទួលខុសត្រូវក្នុងការ ការរៀបចំនីតិវិធីសមស្របមួយសម្រាប់ទទួលពាក្យបណ្តឹង និងរក្សាទុកនូវពាក្យបណ្តឹង និងពិនិត្យមើលពាក្យ បណ្តឹងទាក់ទងនឹងគណនេយ្យ ការត្រួតពិនិត្យគណនេយ្យផ្ទៃក្នុង ឬបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹង សវនកម្ម ។

អភិបាល ឬបុគ្គលិកជាន់ខ្ពស់អាចដាក់ពាក្យបណ្តឹងពីបញ្ហាខាងលើ ទៅគណៈកម្មាធិការសវនកម្ម ឬ សវនករផ្ទៃក្នុងរបស់ **កសស**។ ការស្នើសុំឱ្យពិនិត្យបណ្តឹងជាសម្ងាត់អាចធ្វើឡើងតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមាន ។

ប្រការ ៩. ការលើកទឹកចិត្តឱ្យរាយការណ៍ពីទង្វើខុសច្បាប់ ឬអសីលធម៌

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវខិតខំជម្រុញឱ្យ **កសស** ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ទៅនាយក ឬ បុគ្គលដែលមានសមត្ថកិច្ចនៅក្នុង **កសស** នៅពេលដែលទង្វើខុសច្បាប់ ឬអសីលធម៌ណាមួយអាចនឹងធ្វើឱ្យ ប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរដល់អាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់ **កសស** ឬវាអាចនឹងនាំឱ្យមានការទទួលខុសត្រូវ ធ្ងន់ធ្ងរតាមផ្លូវច្បាប់ ។

ប្រការ ១០. ការផ្សព្វផ្សាយផ្ទៃក្នុង

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវអនុវត្ត និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយ **កសស** ពាក់ព័ន្ធនឹងការលក់-ទិញភាគហ៊ុនរបស់ **កសស** ។

ប្រការ ១១. ការរក្សាការសម្ងាត់

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវរក្សាការសម្ងាត់នៃព័ត៌មានសម្ងាត់របស់ **កសស** ដែលខ្លួនបានដឹង លើកលែងតែក្នុងករណីដែល **កសស** អនុញ្ញាតឱ្យផ្តល់ព័ត៌មាន ឬការផ្តល់ព័ត៌មាននេះត្រូវបានតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬមានការតម្រូវពីអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការនៃព្រះរាជាណាចក្រកម្ពុជា ។

ពាក្យថា “ព័ត៌មានសម្ងាត់” រួមមានជាអាទិ៍ ព័ត៌មានមិនមែនសាធារណៈដែលអាចត្រូវបានប្រើដោយគូ ប្រកួតប្រជែងរបស់ **កសស** ឬព័ត៌មានមិនមែនសាធារណៈដែលធ្វើឱ្យប៉ះពាល់ដល់ **កសស** ឬអតិថិជនរបស់ **កសស** ប្រសិនបើព័ត៌មាននោះត្រូវបានបង្ហាញ ។

អភិបាល ឬបុគ្គលិកជាន់ខ្ពស់ត្រូវពិភាក្សាជាមុនជាមួយនឹងអគ្គនាយក ឬប្រធានក្រុមប្រឹក្សាភិបាលប្រសិនបើអភិបាល ឬបុគ្គលិកជាន់ខ្ពស់នោះគិតថាខ្លួនមានកាតព្វកិច្ចតាមច្បាប់ក្នុងការបង្ហាញព័ត៌មានសម្ងាត់ នោះ។

ប្រការ ១២. ការផ្តល់ព័ត៌មាន

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវឱ្យយល់ច្បាស់ពីនីតិវិធី និងការត្រួតពិនិត្យការផ្តល់ព័ត៌មានរបស់ **កសស** ដើម្បីឱ្យចេញសេចក្តីប្រកាសជាសាធារណៈ របាយការណ៍ និងឯកសារផ្តល់ព័ត៌មានដែលត្រូវចុះបញ្ជី ជាមួយ អាជ្ញាធររដ្ឋបាលទាំង **គ.ម.ក** អាចរៀបចំធ្វើឡើងដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមានរួមទាំង គោលការណ៍ណែនាំរបស់ **គ.ម.ក** និង **ជ.ម.ក** ។

ម៉្យាងវិញទៀតក្នុងទំហំនៃតួនាទី និងការទទួលខុសត្រូវរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមាន អំណាចដឹកនាំ ឬគ្រប់គ្រងការចុះបញ្ជីឯកសារជាមួយ **គ.ម.ក** និង / ឬ **ជ.ម.ក** ឬការជូនដំណឹងជាសាធារណៈ ផ្សេងៗទៀតរបស់ **កសស** ពាក់ព័ន្ធអាជីវកម្មទូទៅ លទ្ធផល លក្ខខណ្ឌ និងលទ្ធភាពហិរញ្ញវត្ថុត្រូវពិភាក្សា ជាមួយនឹងអភិបាល បុគ្គលិកជាន់ខ្ពស់ផ្សេងទៀត និងជាមួយនិយោជិតពាក់ព័ន្ធហើយចាត់វិធានការសមស្រប សម្រាប់នីតិវិធី និងការត្រួតពិនិត្យការផ្តល់ព័ត៌មានដើម្បីឱ្យការផ្តល់ព័ត៌មានធ្វើបានពេញលេញ ច្បាស់លាស់ ត្រឹមត្រូវទាន់ពេល និងអាចយល់បាន ។

ក្នុងទំហំដែលពាក់ព័ន្ធទៅនឹងនីតិវិធី និងការត្រួតពិនិត្យ ការផ្តល់ព័ត៌មានរបស់ **កសស** អភិបាល និង បុគ្គលិកជាន់ខ្ពស់ម្នាក់ៗ ៖

- ត្រូវយល់ច្បាស់អំពីលក្ខខណ្ឌតម្រូវនៃការផ្តល់ ព័ត៌មានរបស់ **កសស** ក៏ដូចជាប្រតិបត្តិការអាជីវកម្ម និងហិរញ្ញវត្ថុរបស់ **កសស** ។
- មិនត្រូវធ្វើសេចក្តីថ្លែងខុសពីការពិត ឬធ្វើឱ្យអ្នកដទៃថ្លែងខុសពីការពិតទាក់ទងអំពីព័ត៌មានរបស់ **កសស** ប្រាប់អ្នកដទៃ ទោះបីជាអ្នកនោះនៅក្នុង ឬក្រៅ **កសស** រួមទាំងសវនករឯករាជ្យ និយ័តករ របស់រាជរដ្ឋាភិបាល និងស្ថាប័នផ្សេងទៀត ។

ប្រការ ១៣. វិសោធនកម្ម និងការលើកលែង

ក្រមសីលធម៌នេះអាចត្រូវបានធ្វើវិសោធនកម្ម ឬលើកលែងមិនអនុវត្តដោយក្រុមប្រឹក្សាភិបាលរបស់ **កសស** ដោយគោរពតាមលក្ខខណ្ឌតម្រូវក្នុងការផ្តល់ព័ត៌មាន ច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ជាវិធានទូទៅ ក្រុមប្រឹក្សាភិបាលនឹងមិនផ្តល់ការលើកលែងមិនអនុវត្តប្រការណាមួយនៃក្រមសីលធម៌នេះឡើយ ប្រសិនបើ គ្មានមូលហេតុសមស្រប និងចាំបាច់នោះទេ ។

អភិបាល និងបុគ្គលិកជាន់ខ្ពស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតី និងខ្លឹមសារនៃក្រមសីលធម៌នេះ។ អភិបាល និងបុគ្គលិកជាន់ខ្ពស់មានកាតព្វកិច្ចយល់ដឹងពីក្រមសីលធម៌ និងស្វែងរកការពន្យល់ និងការផ្តល់ ប្រឹក្សាបន្ថែមទាក់ទងនឹងការបកស្រាយខ្លឹមសារបន្ថែម និងលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌ជាពិសេសនៅពេល មានហេតុការណ៍ណាមួយដែលអាចមានទំនាស់ជាមួយនឹងក្រមសីលធម៌ ។

ការអនុវត្តក្រមសីលធម៌

ក្រមសីលធម៌នេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ **កសស** នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៧ និងមានអានុភាពអនុវត្តចាប់ពី **កសស** ទទួលបានការយល់ព្រមឱ្យធ្វើការបោះផ្សាយលក់មូលបត្រ កម្ម សិទ្ធិជាសាធារណៈដោយ **គ.ម.ក** និងត្រូវបានចុះបញ្ជីលក់មូលបត្រនៅ **ជ.ម.ក** ។

ខ. ការផ្សព្វផ្សាយក្រមសីលធម៌សម្រាប់អនុវត្តកិច្ចការអភិបាល បុគ្គលិកជាន់ខ្ពស់ និង និយោជិត

ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុម័តក្រមសីលធម៌សម្រាប់អនុវត្តកិច្ច ដោយត្រូវបានផ្សព្វផ្សាយ និងមានបង្ហាញក្នុងរបាយការណ៍អភិបាលកិច្ចសាធារណៈកម្មប្រចាំឆ្នាំ២០២០ នេះ ជូនដល់ អភិបាល បុគ្គលិកជាន់ខ្ពស់ និយោជិត វិនិយោគិនរបស់ **កសស** និងសាធារណៈជន ។

គ. យន្តការ និងនីតិវិធីតាមដានការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្តកិច្ច

សម្រាប់យន្តការ និងនីតិវិធីតាមដានការអនុវត្តក្រមសីលធម៌សម្រាប់អនុវត្តកិច្ច កំពង់ផែស្វយ័តក្រុង ព្រះសីហនុបានប្រគល់ភារកិច្ចជូនទៅនាយកដ្ឋានសវនកម្មផ្ទៃក្នុងធ្វើការត្រួតពិនិត្យជាប្រចាំ ក៏ដូចជាជម្រុញ និង លើកទឹកចិត្តដល់គ្រប់និយោជិតរបស់ **កសស** ឱ្យរាយការណ៍ពីភស្តុតាងនៃទង្វើខុសច្បាប់ ឬអសីលធម៌ ទៅ នាយកដ្ឋាន ឬបុគ្គលដែលមានសមត្ថកិច្ចនៅក្នុង **កសស** នៅពេលដែលទង្វើខុសច្បាប់ ឬអសីលធម៌ណាមួយ នេះអាចនឹងធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរដល់អាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់ **កសស** ឬអាចនឹងនាំ ឱ្យមានការទទួលខុសត្រូវធ្ងន់ធ្ងរតាមផ្លូវច្បាប់ ។

ឃ. ប្រតិបត្តិការជាមួយភាគីជាប់ពាក់ព័ន្ធ

១. គោលនយោបាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់គ្រប់គ្រងលើប្រតិបត្តិការ ជាមួយភាគីជាប់ពាក់ព័ន្ធ

គិតត្រឹមឆ្នាំ២០២០ នេះ **កសស** មិនទាន់មានគោលនយោបាយសម្រាប់គ្រប់គ្រងលើប្រតិបត្តិការ ជាមួយភាគីជាប់ពាក់ព័ន្ធទេ ។

ល.រ	ភាគីជាប់ពាក់ព័ន្ធ	គោលនយោបាយ
១	ក្រុមហ៊ុនហូលឌីង	
២	កិច្ចព្រមព្រៀងវិនិយោគចម្រុះ	
៣	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	
៤	ភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន និងច្រើនលើសលុប	
៥	អភិបាល និងសមាជិកគ្រួសារផ្ទាល់របស់អភិបាល	
៦	បុគ្គលិក និងសមាជិកគ្រួសារផ្ទាល់របស់បុគ្គលិក	
៧	ផ្សេងៗ	

២. ប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធ

គិតត្រឹមឆ្នាំ២០២០ នេះ កសស មិនមានប្រតិបត្តិការសំខាន់ៗជាមួយភាគីជាប់ពាក់ព័ន្ធនោះទេ ។

ល.រ	ឈ្មោះភាគីជាប់ពាក់ព័ន្ធ	ប្រភេទប្រតិបត្តិការ	ទំហំប្រតិបត្តិការ	សង្ខេបអំពីប្រតិបត្តិការ

ផ្នែកទី៤. ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងការធ្វើសវនកម្ម

ក. សង្ខេបអំពីប្រព័ន្ធគ្រប់គ្រងហានិភ័យ ឬគោលនយោបាយគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងការធ្វើសវនកម្ម

គណៈកម្មាធិការគ្រប់គ្រងហានិភ័យបានអង្កេតនឹងតាមដានអំពីស្ថានភាពហានិភ័យរបស់ កសស និងបង្ហាញពីទិសដៅសម្រាប់សកម្មភាពទាំងឡាយ ដើម្បីកាត់បន្ថយហានិភ័យដែលអាចផ្តល់ផលអាក្រក់ទៅដល់ កសស ក្នុងការសម្រេចគោលដៅឱ្យនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យនឹងបន្តសម្របសម្រួលកែច្នៃឱ្យល្អជាងមុនលើសម្ភារៈគ្រប់គ្រងហានិភ័យរបស់ខ្លួន លើសពីនេះទៅទៀតនឹងបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសវនកម្មក្នុងការតាមដាន និងវាយតម្លៃដូចដែលបានកំណត់ទៅតាមនិយ័តកម្មលម្អិតត្រឹមត្រូវ គោលការណ៍ និងគោលនយោបាយក្នុងការគ្រប់គ្រងដំណើរការដោយវាយតម្លៃហានិភ័យ និងការគ្រប់គ្រងដែលត្រូវបានអនុវត្ត ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យបានអនុវត្ត និងចាត់ចែងកាតព្វកិច្ចដើម្បីកំណត់អត្តសញ្ញាណ និងកំណត់អាទិភាពហានិភ័យអាជីវកម្មដូចខាងក្រោម៖

- ពិនិត្យទៅលើការកំណត់ហានិភ័យរបស់ កសស ដើម្បីយល់ពីស្ថានភាពនាពេលបច្ចុប្បន្ន និងពេលដែលកំពុងកើតឡើង។

- ធានាគុណភាពប្រសិទ្ធភាពដែលមានការបង្ហាញសំពីហានិភ័យដែលមានកម្រិតខ្ពស់ និងបង្ហាញទិសដៅសម្រាប់ការបែងចែកនូវធនធាន និងកាតព្វកិច្ចដូចជាសកម្មភាពដែលបង្ហាញពីហានិភ័យរបស់អាជីវកម្ម។
- គណៈកម្មាធិការគ្រប់គ្រងហានិភ័យ បង្កើតហេដ្ឋារចនាសម្ព័ន្ធក្នុងការគ្រប់គ្រងទៅលើហានិភ័យ និងផ្តល់នូវសេចក្តីណែនាំទាក់ទងទៅនឹងការគ្រប់គ្រងប្រតិបត្តិការហានិភ័យ ដោយរួមបញ្ចូលទាំងប្រព័ន្ធដំណើរការរបស់ **កសស**។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ មិនមានកាតព្វកិច្ចទទួលខុសត្រូវលើសកម្មភាពប្រចាំថ្ងៃដែលពាក់ព័ន្ធទៅលើការគ្រប់គ្រងហានិភ័យ ឬកាត់បន្ថយហានិភ័យទាំងឡាយនោះទេ។ ទោះយ៉ាងណាក៏ដោយ សមាជិកនៅក្នុងគណៈកម្មការអាចមានការងារគ្រប់គ្រងហានិភ័យដែលជាផ្នែកមួយនៅក្នុងមូលដ្ឋានរបស់ **កសស**។

ខ. សង្ខេបអំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

សវនកបានវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដោយផ្អែកលើការពិនិត្យសមត្ថភាពនៃដំណើរការគ្រប់គ្រង ដើម្បីសម្រេចបាននូវគោលបំណងគ្រប់គ្រងស្របតាមសេចក្តីកំណត់ស្តីពីរចនាសម្ព័ន្ធ និងភារកិច្ចរបស់សវនដ្ឋាន។

គ. ការធ្វើសវនកម្ម

១. សវនកម្មផ្ទៃក្នុង

១.១ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់សវនកម្មផ្ទៃក្នុង

- ពិនិត្យរបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ
- ពិនិត្យការត្រួតពិនិត្យផ្ទៃក្នុង
- ពិនិត្យការធ្វើសវនកម្មផ្ទៃក្នុង
- ពិនិត្យការធ្វើសវនកម្មខាងក្រៅ
- ធ្វើសវនកម្មលើសកម្មភាពការងារ និងអាជីវកម្ម **កសស**
- រាយការណ៍ជូនក្រុមប្រឹក្សាភិបាលលើសកម្មភាពការងាររបស់ខ្លួន
- បំពេញភារកិច្ចផ្សេងទៀតតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល

១.២ ការតែងតាំង និងការដកហូត/ការលាលែងតំណែងរបស់ប្រធាន និង/ឬអនុប្រធានសវនកម្មផ្ទៃក្នុង

ល.រ	ឈ្មោះ	កាលបរិច្ឆេទតែងតាំង	កាលបរិច្ឆេទដកហូត/លាលែង	មូលហេតុ
១	ម៉ែន ចាន់	២៥-១២-២០១៥		

១.៣ ការតែងតាំងថ្មីប្រធាន និង/ឬអនុប្រធានសវនកម្មផ្ទៃក្នុង

សម្រាប់ឆ្នាំ២០២០ នេះ **កសស** មានការតែងតាំងអនុប្រធានសវនកម្មផ្ទៃក្នុង ចំនួន ០២ រូប ។

ល.រ	ឈ្មោះ	កាលបរិច្ឆេទតែងតាំងថ្មី	មូលហេតុ
១	ជីវ ចាន់សុភាព	១០-មេសា-២០២០	ដោយសារនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ពុំទាន់មាននាយករង
២	ហោ សុផី	១០-មេសា-២០២០	



២. សវនកម្មខាងក្រៅ

ល.រ	ឈ្មោះក្រុមហ៊ុន	កាលបរិច្ឆេទជ្រើសតាំង	សម្លេងសេវាសវនកម្ម	សម្លេងសេវាសមិនមែនសវនកម្ម
១	Pricewaterhouse	០៦.០៦.២០១៧	៩៥.០០០,០០ ដុល្លារ	

❖ មូលហេតុនៃការផ្លាស់ប្តូរ ការផ្អាក និងការបញ្ឈប់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យមូលបត្រសម្រាប់ឆ្នាំ២០២០ នេះ កសស មិនមានការផ្លាស់ប្តូរ ការផ្អាក និងការបញ្ឈប់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យមូលបត្រនោះទេ ។

ផ្នែកទី៥. ភាគីពាក់ព័ន្ធ

ក. បង្ហាញពីគោលនយោបាយ និងសកម្មភាពទាក់ទងនឹងចំណុចមួយខាងក្រោម៖

ល.រ	ខ្លឹមសារ	គោលនយោបាយ	សកម្មភាព
១	សុខមាលភាពរបស់អតិថិជន	យកចិត្តទុកដាក់ និងបំពេញតម្រូវការអតិថិជន	ផ្តល់សេវាកម្មជូនអតិថិជនអោយបានទាន់ពេលវេលា
២	ការជ្រើសរើសអ្នកផ្គត់ផ្គង់/អ្នកម៉ៅការ	អនុវត្តនីតិវិធីលទ្ធកម្ម	ដេញថ្លៃ និងពិគ្រោះថ្លៃ
៣	ការគ្រប់គ្រង និងការការពារនិយោជិត	តំណាងនិយោជិត	បោះឆ្នោតជ្រើសតំណាងនិយោជិត
៤	ការគាំពារបរិស្ថាន	ដើម្បីគ្រប់គ្រងបរិស្ថានក្នុងកំពង់ផែ	ផែនការគ្រប់គ្រងសុខភាពសុវត្ថភាព និងបរិស្ថានកំពង់ផែ
៥	អន្តរកម្មជាមួយសហគមន៍	ដើម្បីជួយអភិវឌ្ឍន៍សហគមន៍	ផ្តល់វិភាគទានដល់សហគមន៍តាមភាពជាក់ស្តែង
៦	ការការពារសិទ្ធិរបស់ម្ចាស់បំណុល	ធានានូវការទូទាត់សាច់ប្រាក់បម្រុងសម្រាប់បំណុលទៅតាមកាលាវសាន្តនីមួយៗ	ទូទាត់បំណុលអោយបានទាន់ពេលវេលា
៧	កម្មវិធីប្រឆាំងអំពើពុករលួយ	បង្កើតប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងអោយបានរឹងមាំ	បានត្រួតពិនិត្យដោយសវនករផ្ទៃក្នុង
៨	ផ្សេងៗ		

ខ. ពិពណ៌នាអំពីទំនួលខុសត្រូវសង្ខេបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ល.រ	អ្នកទទួលប្រយោជន៍	ទំហំនៃការបរិច្ចាគ	គោលបំណងនៃការបរិច្ចាគ
១	មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ	២៣៧.០០០.០០០,០០ រៀល	សាងសង់អាគារស្នាក់នៅ ចំនួន ០១ខ្នង និងគ្រែ ចំនួន ២៥០គ្រែ សម្រាប់កងទ័ពជើងទឹកស្នាក់នៅ
២	ប្រជាពលរដ្ឋដែលរស់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ	១០៤.៩០២.០០០,០០ រៀល	ដើម្បីស្តារប្រឡាយ ជួសជុលលូ និងបំពាក់កង្ហារបើកខ្យល់លើតំបូលផ្សារវាលវិញ
៣	ប្រជាពលរដ្ឋដែលរស់នៅ ចំនួន ២៥៣៤ គ្រួសារ ក្នុងឃុំទាំង ១៥ របស់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ	២៥៣.៤០០.០០០,០០ រៀល	ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទុក្ខលំបាកក្នុងពេលជួបវិបត្តិនៃការរីករាលដាលជំងឺ COVID-19
៤	ប្រជាពលរដ្ឋដែលរស់នៅ ចំនួន ៣៤៨០ គ្រួសារ ក្នុងឃុំទាំង ១៤ របស់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម	២៧៨.៤០០.០០០,០០ រៀល	ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទុក្ខលំបាកក្នុងពេលជួបវិបត្តិនៃការរីករាលដាលជំងឺ COVID-19
៥	ប្រជាពលរដ្ឋដែលរស់ ភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ	៤៩៨.៧៥០.០០០,០០រៀល	សាងសង់ផ្លូវបេតុងសសៃដេកចំនួន ០១ ខ្សែ ប្រវែង ៩៥០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅ-មក ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ ភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៦	រដ្ឋបាលខេត្តព្រះសីហនុ	៤២៤.៧៥៨.៣០០.០០ រៀល	វិភាគទានមូលនិធិសង្គមសម្រាប់ការអភិវឌ្ឍន៍ខេត្ត
៧	ប្រជាពលរដ្ឋដែលរស់នៅ ចំនួន ១២៤៨ គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ	២៩៨.៨៩៦.០០០,០០ រៀល	ឧបត្ថម្ភថវិកា និងទិញសម្ភារៈ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
៨	មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ	៧៥.៨៦០.០០០,០០ រៀល	ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងចាក់បេតុង ទំហំ ៥០០ម៉ែត្រ ក្រឡា នៅភូមិស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ផ្នែកទី៦. ការបង្ហាញព័ត៌មាន និងគម្លាត

ក. ការបង្ហាញអំពីព័ត៌មានក្នុងរបាយការណ៍ប្រចាំឆ្នាំមូឡង់ក្រោម៖

ល.រ	ព័ត៌មាន	មាន/គ្មានបង្ហាញ	មូលហេតុ
១	ចក្ខុវិស័យ/ បេសកកម្ម/ គោលដៅអាជីវកម្ម	មានបង្ហាញ	
២	សូចនាករហិរញ្ញវត្ថុ	មានបង្ហាញ	
៣	សូចនាករមិនមែនហិរញ្ញវត្ថុ	មានបង្ហាញ	
៤	កត្តាហានិភ័យសំខាន់ៗ	គ្មានបង្ហាញ	ក្នុងឆ្នាំ២០២០ នេះ កសស មិនបានវិភាគលើកត្តាហានិភ័យសំខាន់ៗទេ
៥	គោលនយោបាយភាគលាភ	មានបង្ហាញ	
៦	ជីវប្រវត្តិរបស់អភិបាល	មានបង្ហាញ	
៧	ការបណ្តុះបណ្តាលសម្រាប់អភិបាល	មានបង្ហាញ	
៨	ចំនួនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល	មានបង្ហាញ	
៩	វត្តមានរបស់អភិបាលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល	មានបង្ហាញ	
១០	លាភការ ឬប្រាក់បំណាច់សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់	មានបង្ហាញ	

ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២០ នេះ កសស មិនបានបង្ហាញនូវសូចនាករមិនមែនហិរញ្ញវត្ថុ ប៉ុន្តែបានបង្ហាញតារាងស្ថិតិលម្អិត និងក្រាហ្វិចអំពីប្រតិបត្តិការរបស់ខ្លួន ។

ខ. ពិពណ៌នាអំពីយន្តការនៃការបង្ហាញព័ត៌មាន ដោយរៀបរាប់ពីបច្ចេកទេស វិធីវិធី និងបុគ្គលិកទទួលបន្ទុក ផ្តល់ព័ត៌មាន

យន្តការនៃការផ្តល់ព័ត៌មាន ត្រូវបានដាក់បង្ហាញតាមរយៈសារឡើងត្រួតពិនិត្យ, គេហទំព័ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងគេហទំព័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

អ្នកទទួលបន្ទុកផ្តល់ព័ត៌មាន លោក សម សុភាព និងសហការី។

គ. ទំនាក់ទំនងជាមួយវិនិយោគិន

១. បង្ហាញពីយន្តការ និងនីតិវិធីនៃការទំនាក់ទំនងជាមួយវិនិយោគិន៖

- ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងគេហទំព័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការអញ្ជើញអោយចូលរួមមហាសន្និបាតភាគហ៊ុនិក របស់ កសស។

២. ពិពណ៌នាដោយសង្ខេបអំពីទំនាក់ទំនងជាមួយវិនិយោគិនក្នុងរយៈពេល១(មួយ) ឆ្នាំចុងក្រោយ

- ក្នុងឆ្នាំ២០២០ នេះ មានការអញ្ជើញអោយចូលរួមមហាសន្និបាតភាគហ៊ុនិករបស់ កសស និងមានជាសំណួរ និងចម្លើយដល់វិនិយោគិនណាដែលមានចម្ងល់មកកាន់ កសស ។